



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

ឆ្នាំទី២០ លេខ៨៤

ត្រីមាសទី០៤ ឆ្នាំ២០២០

# **ព័ត៌មាន**

**ផ្សាយចេញពី**

**ទីស្តីការគណៈរដ្ឋមន្ត្រី**

**សារធាន**

**ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច បទបញ្ជា សារាចរ ប្រកាស**

**ក**  
**មាតិកា**

**I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ**

**១-ព្រះរាជក្រម**

១៤-១១-២០២០ -ព្រះរាជក្រម នស/រកម/១១២០/០២៤ ស្តីពី ការប្រកាសឱ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន  
(តទៅរាជកិច្ចលេខ ៨៥) ១០៣១៣

**២-ព្រះរាជក្រឹត្យ**

១១-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១១៨៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោកស្រី **គីម អ៊ុនហ៊ឺ (KIM EUNHEE)** ជនជាតិកូរ៉េ សញ្ជាតិកូរ៉េ ១០៣៨៥

១១-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១១៨៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោកស្រី **គីម ហ៊ឺយ៉ុន (KIM HEEYUN)** ជនជាតិកូរ៉េ សញ្ជាតិកូរ៉េ ១០៣៨៦

១១-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១១៩០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក **ហា ចុង យ៉ុង (HA CHUNG YONG)** ជនជាតិកូរ៉េ សញ្ជាតិកូរ៉េ ១០៣៨៧

១១-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១១៩១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក **ស៊ូ ជិនសាន (SU JINSHAN)** ជនជាតិចិន សញ្ជាតិចិន ១០៣៨៨

១១-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១១៩២ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក **វ៉ាន ផៃគុន (WANG PEIKUN)** ជនជាតិចិន សញ្ជាតិចិន ១០៣៨៩

១១-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១១៩៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក **ស៊ូ ស្មុងស៊ូ (SU SHUANGSHU)** ជនជាតិចិន សញ្ជាតិចិន ១០៣៩០

១១-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១១៩៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់អ្នកស្រី **លី ណា (LI NA)** ជនជាតិចិន សញ្ជាតិចិន ដោយប្តូរឈ្មោះជា **ចាង លីណា (ZHANG LINA)** ១០៣៩១

១១-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១១៩៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់លោក **កង ហឺពីង (GENG HEPING)** ជនជាតិចិន សញ្ជាតិចិន ១០៣៩២

១១-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១១៩៦ ស្តីពី ការតែងតាំងចៅក្រមកម្មសិក្សា ព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន ៥៥ នាក់ ឱ្យទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ១០៣៩៣

១២-១១-២០២០ -ព្រះរាជក្រឹត្យ នស/រកត/១១២០/១១៩៧ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទៅដល់ឧត្តមសេនីយ៍ត្រី **ហួន ចាន់ថាសនា** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១០៣៩៧

១២-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១១៩៨ ស្តីពី ការផ្តល់នីតិសម្បទាឡើងវិញឱ្យឈ្មោះ <b>លី ស្រីវិណា</b> ភេទ ស្រី កើតថ្ងៃទី២០ ខែសីហា ឆ្នាំ ១៩៦៩ ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ (ប្រាំ)ឆ្នាំ	១០៣៩៨
១២-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១១៩៩ ស្តីពី ការផ្តល់គោរមងារលោក <b>លី ហេង</b> ជា ឧកញ៉ា	១០៣៩៩
១២-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២០០ ស្តីពី ការផ្តល់គោរមងារអ្នកស្រី <b>តី វ៉ាវ៉ាន់ថន</b> ជា ឧកញ៉ា	១០៤០០
១៣-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២០១ ស្តីពី ការតែងតាំងមុខតំណែងលោកជំទាវឧត្តម-សេនីយ៍ឯក <b>ឌុច ដាណា</b> ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ	១០៤០១
១៣-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២០២ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម <b>ម៉េង សុភ័ណ្ណ</b> ជាទីប្រឹក្សាសម្តេចក្រឡាហោម <b>ស ខេង</b> ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ	១០៤០២
១៣-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២០៣ ស្តីពី ការតាំងស៊ីបក្នុងក្របខ័ណ្ឌដល់លោក <b>ម៉េង ឌុនា</b> ដែលបានបញ្ចប់ការសិក្សាពីសាលាកូមិន្ទរដ្ឋបាល នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអប់រំ យុវជន និងកីឡា	១០៤០៣
១៣-១១-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១១២០/១២០៤ ស្តីពី ការតាំងស៊ីបក្នុងក្របខ័ណ្ឌដល់លោក <b>អិន សុគា</b> ដែលបានបញ្ចប់ការសិក្សាពីសាលាកូមិន្ទរដ្ឋបាល នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងយុត្តិធម៌	១០៤០៤

## II-រាជរដ្ឋាភិបាល

### អនុក្រឹត្យ

២១-១០-២០២០	-អនុក្រឹត្យលេខ ១៧៩ អនក្រ.បក ស្តីពី ការកំណត់អត្រាភាគទានបែបបទ និងនីតិវិធីនៃការ-បង់ភាគទានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ	១០៤០៥
២-១១-២០២០	-អនុក្រឹត្យលេខ ១៨០ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	១០៤១០
១៩-១០-២០២០	-អនុក្រឹត្យលេខ ៨៩៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១០៤១២
១៩-១០-២០២០	-អនុក្រឹត្យលេខ ៨៩៧ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	១០៤១៥
១៩-១០-២០២០	-អនុក្រឹត្យលេខ ៨៩៨ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	១០៤២២
១៩-១០-២០២០	-អនុក្រឹត្យលេខ ៨៩៩ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	១០៤២៤
១៩-១០-២០២០	-អនុក្រឹត្យលេខ ៩០០ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	១០៤៣១
១៩-១០-២០២០	-អនុក្រឹត្យលេខ ៩០៣ អនក្រ.តត ស្តីពី ការដាក់ឱ្យចូលនិវត្តន៍មុនពេលកំណត់មន្ត្រីនគរបាលជាតិកម្ពុជា	១០៤៣៣
១៩-១០-២០២០	-អនុក្រឹត្យលេខ ៩០៤ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ	១០៤៣៥
២០-១០-២០២០	-អនុក្រឹត្យលេខ ៩០៧ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារភ័ណ្ណ	១០៤៣៧



តមកពីរាជកិច្ចលេខ ៨៣

**ព្រះរាជក្រម**

**យើង**

នស/រកម/១១២០/ *Del*

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ប្រកាសឱ្យប្រើ**

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖



# ច្បាប់ ស្តីពី

## ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន

### មាត្រា ១.-

អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចុះហត្ថលេខានៅរដ្ឋធានីណៃពិដោនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ហើយដែលមានអត្ថបទទាំងស្រុងភ្ជាប់មកជាមួយនេះ។

### មាត្រា ២.-

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។

ថ្ងៃពៅ ៤ ខែ កក្កដា ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤  
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០

២០២០.១២.១១.១២៣៥

*ន សីហមុនី*

នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ  
សូមឡាយព្រះហស្តលេខា  
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម



ប៉ាន សុរស័ក្តិ

- (ច) នីតិវិធីផ្ទៀងផ្ទាត់ក្នុងវិធាន១៧ (ការត្រួតពិនិត្យជាប្រតិសកម្ម) និងវិធាន១៨ (ទស្សនកិច្ចពិនិត្យផ្ទៀងផ្ទាត់) ក៏ត្រូវអនុវត្តចំពោះ MC ផងដែរ។

**វិធាន១១**

**ការចាត់បង់វិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK)**

ក្នុងករណីដែលវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ត្រូវបានចោលចេញ បាត់បង់ ឬខូចខាត អ្នកនាំចេញអាចដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរចេញវិញ្ញាបនបត្រ សម្រាប់ច្បាប់ចម្លងដែលមានការបញ្ជាក់ត្រឹមត្រូវ នៃវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ច្បាប់ដើមឬច្បាប់ចម្លងរបស់វា។ ច្បាប់ចម្លងដែលមានការបញ្ជាក់នោះ ត្រូវបញ្ជាក់ដោយផ្អែកលើមូលដ្ឋានឯកសារនាំចេញដែលមាន ហើយត្រូវមានពាក្យ "CERTIFIED TRUE COPY"។ ច្បាប់ចម្លងនេះត្រូវមានកាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ច្បាប់ដើម។ ច្បាប់ចម្លងដែលមានការបញ្ជាក់របស់វិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ត្រូវចេញជូនមិនឱ្យលើសពីរយៈពេលមួយឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ច្បាប់ដើម។

**វិធាន១២**

**ការបញ្ជូនវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK)**

- ១- សម្រាប់គោលបំណងក្នុងការសុំប្រព្រឹត្តកម្មអនុគ្រោះពន្ធគយ អ្នកនាំចូលត្រូវដាក់ជូនអាជ្ញាធរគយនៃភាគីនាំចូលនៅពេលនាំចូល នូវប្រតិវិធីវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) រួមទាំងឯកសារគាំទ្រនានា (ដូចជាកិច្ចបញ្ជី និងប្រសិនបើតម្រូវ បណ្ណដឹកជញ្ជូន ឬឯកសារដឹកជញ្ជូនពាក់ព័ន្ធផ្សេងទៀត) ដែលបានចេញជូននៅក្នុងដែនដីនៃភាគីនាំចេញនិងឯកសារផ្សេងទៀតតាមការតម្រូវ ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិផ្ទៃក្នុងរបស់ភាគីនាំចូល។
- ២- ក្នុងករណីដែលវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ត្រូវបានបដិសេធដោយអាជ្ញាធរគយនៃភាគីនាំចូល នោះវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ដែលត្រូវបានបដិសេធនោះត្រូវកត់សម្គាល់ទុកហើយវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ច្បាប់ដើម ត្រូវបញ្ជូនត្រឡប់ទៅអាជ្ញាធរចេញវិញ្ញាបនបត្រក្នុងរយៈពេលសមស្របណាមួយ ប៉ុន្តែមិនលើសពី៦០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការបដិសេធនោះ។ អាជ្ញាធរចេញវិញ្ញាបនបត្រត្រូវទទួលបានការជូនដំណឹងត្រឹមត្រូវអំពីមូលហេតុនៃការបដិសេធចំពោះការទទួលបានប្រព្រឹត្តកម្មអនុគ្រោះពន្ធគយ។
- ៣- ក្នុងករណីដែលវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ត្រូវបានបដិសេធដូចមានចែងក្នុងកថាខណ្ឌ ២ នោះភាគីនាំចូលត្រូវទទួលយកនិងពិចារណាចំពោះការបំភ្លឺដែលបានធ្វើឡើងដោយអាជ្ញាធរចេញវិញ្ញាបនបត្រនិងវាយតម្លៃជាថ្មីម្តងទៀតថាវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) នោះអាចឬមិនអាចទទួលយកបានសម្រាប់ការផ្តល់នូវប្រព្រឹត្តកម្មអនុគ្រោះពន្ធគយ។ ការបំភ្លឺនោះត្រូវមានការពន្យល់លម្អិតនិងទូលំទូលាយ ដោយបង្ហាញពីមូលដ្ឋាននៃការច្រានចោលប្រព្រឹត្តកម្មអនុគ្រោះពន្ធគយ ដែលលើកឡើងដោយភាគីនាំចូល។ ប្រសិនបើការបំភ្លឺ ដែលធ្វើឡើងដោយ

អាជ្ញាធរចេញវិញ្ញាបនបត្រ បង្ហាញពីមូលដ្ឋាននៃការចោលប្រព្រឹត្តកម្មអនុគ្រោះពន្ធគយនិង បំពេញតាមលក្ខខណ្ឌតម្រូវនៃជំពូកនេះ នោះភាគីនាំចូលត្រូវទទួលយកវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) និងផ្តល់ប្រព្រឹត្តកម្មអនុគ្រោះពន្ធគយ ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិផ្ទៃ ក្នុងរបស់ខ្លួន។

**វិធាន១៣**

**រយៈពេលសុពលភាពនៃវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK)**

- ១- ពេលវេលាកំណត់សម្រាប់ការបង្ហាញនូវវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ត្រូវបានកត់សម្គាល់ ដូចខាងក្រោម៖
  - (ក) វិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ត្រូវមានសុពលភាពក្នុងរយៈពេលមួយឆ្នាំគិត ចាប់ពីកាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រហើយត្រូវដាក់ជូនអាជ្ញាធរគយនៃភាគីនាំចូល ក្នុងអំឡុងពេលនោះ និង
  - (ខ) នៅពេលវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ត្រូវបានដាក់ជូនអាជ្ញាធរគយនៃភាគី នាំចូល ក្រោយពីកាលបរិច្ឆេទកំណត់សម្រាប់ការដាក់ជូននូវវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ដូច្នេះវិញ្ញាបនបត្រនោះនៅតែត្រូវបានទទួលយក ទោះមិនបានគោរព តាមពេលវេលាកំណត់ដែលអាចបណ្តាលមកពីប្រធានសក្តិ ឬមូលហេតុសមស្របផ្សេង ទៀត ដែលហួសពីលទ្ធភាពគ្រប់គ្រងរបស់អ្នកនាំចូល ឬអ្នកនាំចេញ។
- ២- គ្រប់ករណីទាំងអស់ អាជ្ញាធរគយនៃភាគីនាំចូលអាចទទួលយកវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) បែបនោះ ប្រសិនបើទំនិញត្រូវបាននាំចូលមុនកាលបរិច្ឆេទកំណត់របស់វិញ្ញាបនបត្រដើម កំណើត (ទម្រង់ AHK) នោះ។

**វិធាន១៤**

**ការលើកលែងវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK)**

- ១- ក្នុងករណីការបញ្ជូនទំនិញដែលមានដើមកំណើតនៅក្នុងភាគីនាំចេញ ហើយមានតម្លៃ FOB មិន លើសពី២០០ដុល្លារអាមេរិក នោះការបង្ហាញវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ត្រូវបាន លើកលែង ហើយការប្រើប្រាស់នូវប្រតិវិធីទំនិញដោយអ្នកនាំចេញចំពោះទំនិញបែបនោះនឹង ត្រូវបានទទួលយក។ ទំនិញដែលបានធ្វើតាមរយៈប៉ុស្តិ៍ប្រៃសណីយ៍ ហើយមានតម្លៃ FOB មិន លើសពី២០០ដុល្លារអាមេរិក ក៏ត្រូវបានអនុវត្តស្រដៀងគ្នានេះដែរ។
- ២- ដោយពុំមានផលប៉ះពាល់ដល់ភាពទូទៅនៃកថាខណ្ឌ១ ភាគីមួយអាចជ្រើសរើសដោយមិនតម្រូវ ឱ្យមានការដាក់ជូនវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK)។

**វិធាន១៥**

**ប្រព្រឹត្តិកម្មនៃភាពលម្អៀងតិចតួច**

- ១- នៅពេលគ្មានការសង្ស័យលើដើមកំណើតទំនិញ ការរកឃើញនូវភាពលម្អៀងតិចតួច ដូចជាកំហុស ក្នុងការបោះពុម្ពនៅក្នុងចំណុចនានានៃវិញ្ញាបនបត្រដើមកំណើត ( ទម្រង់ AHK ) ឬនៅក្នុងឯកសារ ផ្សេងទៀត ដែលបានដាក់ជូនអាជ្ញាធរគយនៃភាគីនាំចូល ក្នុងគោលបំណងអនុវត្តបែបបទនាំចូល ទំនិញ ដោយគថភាពបែបនេះមិនត្រូវធ្វើមោឃភាពចំពោះវិញ្ញាបនបត្រដើមកំណើត ( ទម្រង់ AHK ) ឡើយ ប្រសិនបើជាការពិតមានភាពស្របគ្នាទៅនឹងទំនិញដែលបានដាក់ជូន។
- ២- ក្នុងករណីដែលភាគីនាំចេញនិងភាគីនាំចូលមានចំណាត់ថ្នាក់ពន្ធគយខុសៗគ្នាចំពោះទំនិញដែល ជាកម្មវត្ថុដល់ការអនុវត្តប្រព្រឹត្តិកម្មនៃការអនុគ្រោះពន្ធ ទំនិញនោះនឹងត្រូវបញ្ចេញក្នុងអត្រាប្រជាជាតិ អនុគ្រោះបំផុត ( MFN ) ឬតាមអត្រាអនុគ្រោះពន្ធរបស់ AHKFTA ដែលត្រូវអនុលោមតាមវិធាន ដើមកំណើតដែលអាចអនុវត្តបាន ហើយគ្មានការពិន័យឬការយកកម្រៃណាមួយ ដែលត្រូវបានធ្វើ ឡើងតាមច្បាប់និងបទប្បញ្ញត្តិផ្ទៃក្នុងនៃភាគីនាំចូលនោះទេ។ នៅពេលដែលភាពខុសគ្នានៃការ ចាត់ថ្នាក់នោះត្រូវបានដោះស្រាយ អត្រាត្រឹមត្រូវនឹងត្រូវអនុវត្តហើយពន្ធនាំចូលដែលបានបង់លើស នឹងត្រូវបង្វិលសងវិញតាមដែលអាចធ្វើទៅបាន ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិផ្ទៃក្នុង របស់ភាគីនាំចូល នៅពេលដែលបញ្ហានោះត្រូវបានដោះស្រាយរួចរាល់។
- ៣- ចំពោះទំនិញច្រើនមុខដែលបានប្រកាសក្រោមវិញ្ញាបនបត្រដើមកំណើតតែមួយ ( ទម្រង់ AHK ) បញ្ហាដែលបានកើតមានចំពោះទំនិញណាមួយដែលមានក្នុងបញ្ជី មិនត្រូវប៉ះពាល់ ឬពន្យារពេល ការផ្តល់ការប្រព្រឹត្តិកម្មនៃប្រព័ន្ធអនុគ្រោះពន្ធនិងការបញ្ចេញទំនិញពីគយនៃមុខទំនិញ ដែលនៅ សេសសល់ ដែលមាននៅក្នុងវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ( ទម្រង់ AHK ) ។ វាក្យខណ្ឌ( គ ) នៃ វិធាន១៧ ( ការត្រួតពិនិត្យជាប្រតិសកម្ម ) អាចត្រូវបានអនុវត្តចំពោះមុខទំនិញដែលមានបញ្ហា។

**វិធាន១៦**

**តម្រូវការអេក្យូទុកឯកសារ**

- ១- សម្រាប់គោលបំណងនៃដំណើរការផ្ទៀងផ្ទាត់តាមវិធាន១៧ ( ការត្រួតពិនិត្យជាប្រតិសកម្ម ) និង វិធាន១៨ ( ទស្សនកិច្ចផ្ទៀងផ្ទាត់ ) អ្នកផលិត និង/ឬអ្នកនាំចេញដែលស្នើសុំវិញ្ញាបនបត្រដើម កំណើត ( ទម្រង់ AHK ) ត្រូវរក្សាឯកសារគាំទ្រនៃពាក្យស្នើសុំក្នុងរយៈពេលយ៉ាងតិចរយៈពេលបី ឆ្នាំគិតចាប់ពីការបរិច្ឆេទចេញវិញ្ញាបនបត្រដើមកំណើត ( ទម្រង់ AHK ) ដោយអនុលោមតាម ច្បាប់ និងបទប្បញ្ញត្តិផ្ទៃក្នុងរបស់ភាគីនាំចេញ។
- ២- ពាក្យស្នើសុំវិញ្ញាបនបត្រដើមកំណើត ( ទម្រង់ AHK ) និងឯកសារទាំងអស់ដែលទាក់ទងនឹងពាក្យ ស្នើសុំត្រូវរក្សាទុកដោយអាជ្ញាធរចេញវិញ្ញាបនបត្រយ៉ាងតិចរយៈពេលបីឆ្នាំគិតចាប់ពីកាលបរិច្ឆេទ ចេញវិញ្ញាបនបត្រ។



- ៣- ព័ត៌មានទាក់ទងនឹងសុពលភាពនៃវិញ្ញាបនបត្រដើមកំណើត ( ទម្រង់ AHK ) ត្រូវផ្តល់ដោយអាជ្ញាធរចេញវិញ្ញាបនបត្ររបស់ភាគីនាំចេញ តាមការស្នើសុំរបស់ភាគីនាំចូល។
- ៤- រាល់ព័ត៌មានដែលទាក់ទងគ្នារវាងបណ្តាភាគីពាក់ព័ន្ធ ត្រូវចាត់ទុកថាជាព័ត៌មានសម្ងាត់ ហើយត្រូវប្រើប្រាស់សម្រាប់តែគោលបំណងបញ្ជាក់សុពលភាពនៃវិញ្ញាបនបត្រដើមកំណើត ( ទម្រង់ AHK ) ។

**វិធាន១៧**

**ការត្រួតពិនិត្យជាប្រតិសកម្ម**

អាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចូល អាចស្នើសុំអាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចេញ ឱ្យអនុវត្តការត្រួតពិនិត្យជាប្រតិសកម្មដោយចោះៗ ឬនៅពេលមានការសង្ស័យដោយសមហេតុផលណាមួយអំពីយថាភាពនៃឯកសារ ឬភាពត្រឹមត្រូវនៃព័ត៌មានដែលទាក់ទងនឹងដើមកំណើតពិតប្រាកដនៃទំនិញដែលមានការសង្ស័យ ឬផ្នែកខ្លះរបស់ទំនិញនោះ។ តាមការស្នើសុំនោះ អាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចេញត្រូវធ្វើការត្រួតពិនិត្យជាប្រតិសកម្មលើអ្នកនាំចេញឬអ្នកផលិត តាមលក្ខខណ្ឌដូចខាងក្រោម៖

- (ក) សំណើសុំការត្រួតពិនិត្យជាប្រតិសកម្មត្រូវអមជាមួយនឹងវិញ្ញាបនបត្រដើមកំណើត ដែលពាក់ព័ន្ធ ( ទម្រង់ AHK ) និងត្រូវបញ្ជាក់ពីហេតុផល ហើយព័ត៌មានបន្ថែមណាមួយដែលបង្ហាញថា ព័ត៌មានដែលបានបង្ហាញលើវិញ្ញាបនបត្រដើមកំណើត ( ទម្រង់ AHK ) នោះ អាចមានភាពមិនត្រឹមត្រូវ លុះត្រាតែការត្រួតពិនិត្យជាប្រតិសកម្មត្រូវបានស្នើដោយផ្អែកលើមូលដ្ឋានត្រួតពិនិត្យចោះៗ
- (ខ) អាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចេញ ដែលទទួលបានសំណើសុំការត្រួតពិនិត្យជាប្រតិសកម្មត្រូវឆ្លើយតបទៅនឹងសំណើសុំភ្លាមៗ ហើយបញ្ជូនលទ្ធផលនៃការត្រួតពិនិត្យជាប្រតិសកម្មនោះទៅភាគីនាំចូលក្នុងអំឡុងពេលកៅសិប ( ៩០ ) ថ្ងៃ បន្ទាប់ពីទទួលបានសំណើ
- (គ) អាជ្ញាធរមានសមត្ថកិច្ចរបស់ភាគីនាំចូល អាចព្យួរបទប្បញ្ញត្តិស្តីពីការប្រព្រឹត្តកម្មអនុគ្រោះពន្ធគយលើទំនិញដែលជាកម្មវត្ថុនៃការត្រួតពិនិត្យជាប្រតិសកម្ម សម្រាប់រយៈពេលនៃសកម្មភាពនៃការត្រួតពិនិត្យនោះឬផ្អែកណាមួយ។ ទោះជាយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចូលអាចបញ្ចេញទំនិញទៅអ្នកនាំចូល យោងតាមរាល់វិធានការរដ្ឋបាលដែលចាំបាច់ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិផ្ទៃក្នុងរបស់ភាគីនាំចូល ប្រសិនបើទំនិញនោះមិនស្ថិតក្រោមការហាមឃាត់ឬការដាក់កម្រិតនាំចូល ហើយមិនមានការសង្ស័យលើការបន្តណាមួយឡើយ។ ក្នុងករណីដែលសេចក្តីសម្រេចធ្វើឡើងដោយភាគីនាំចូលថា ទំនិញនោះមានគុណវុឌ្ឍិគ្រប់គ្រាន់ជាទំនិញមានដើមកំណើតនៃភាគីនាំចេញ ការព្យួរប្រព្រឹត្តកម្មអនុគ្រោះពន្ធគយត្រូវបានយកមកអនុវត្តឡើងវិញ និង
- (ឃ) បន្ទាប់ពីបានទទួលលទ្ធផលនៃការត្រួតពិនិត្យជាប្រតិសកម្ម ចេញពីអាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចេញ នោះអាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចូលត្រូវកំណត់ថាតើទំនិញដែលជា

កម្មវត្ថុនៃការនាំចូលនោះ គឺជាទំនិញមានដើមកំណើតឬមិនមែនដើមកំណើត។ ដំណើរការទាំងស្រុងនៃការត្រួតពិនិត្យជាប្រតិសកម្ម ដែលរួមទាំងដំណើរការនៃការជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចេញ លទ្ធផលនៃការកំណត់ថាតើទំនិញនោះគឺជាទំនិញមានដើមកំណើតឬមិនមែនដើមកំណើត ត្រូវបញ្ចប់ក្នុងអំឡុងពេលមួយរយប៉ែតសិប (១៨០) ថ្ងៃ បន្ទាប់ពីទទួលបានការស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចេញ។

**វិធាន១៨**

**ទស្សនកិច្ចផ្ទៀងផ្ទាត់**

ក្នុងករណីលើកលែងខ្លះ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចូលមិនពេញចិត្តជាមួយនឹងលទ្ធផលនៃការត្រួតពិនិត្យជាប្រតិសកម្មនោះ អាជ្ញាធរមានសមត្ថកិច្ចនោះអាចស្នើសុំធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់នៅអាជីវកម្មដ្ឋានរបស់អ្នកនាំចេញឬអ្នកផលិតតាមរយៈអាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចេញ ដោយផ្អែកលើលក្ខខណ្ឌដូចខាងក្រោម៖

- (ក) មុនពេលធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់ អាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចូលត្រូវ៖
  - (i) ស្នើសុំជាលាយលក្ខណ៍អក្សរអំពីការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់ ទៅកាន់៖
    - (១) អ្នកនាំចេញឬអ្នកផលិតដែលមានអាជីវកម្មដ្ឋាននឹងត្រូវធ្វើទស្សនកិច្ច និង
    - (២) អាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចេញ
  - (ii) ជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់ដែលបានស្នើទៅកាន់អ្នកនាំចូលទំនិញដែលជាកម្មវត្ថុនៃការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់
  - (iii) សំណើជាលាយលក្ខណ៍អក្សរដែលចែងក្នុងវាក្យខណ្ឌ (ក) (i) ត្រូវមានព័ត៌មានគ្រប់ជ្រុងជ្រោយតាមដែលអាចធ្វើទៅបាន និងរួមបញ្ចូលទាំង៖
    - (១) ឈ្មោះនិងព័ត៌មានទំនាក់ទំនងលម្អិតរបស់អាជ្ញាធរមានសមត្ថកិច្ចដែលបានដាក់សំណើ
    - (២) ឈ្មោះរបស់អ្នកនាំចេញឬអ្នកផលិតដែលមានអាជីវកម្មដ្ឋាននឹងត្រូវធ្វើទស្សនកិច្ច
    - (៣) កាលបរិច្ឆេទស្នើសុំសម្រាប់ធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់
    - (៤) គោលបំណងនិងវិសាលភាពនៃការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់ដែលបានស្នើសុំដោយរួមបញ្ចូលទាំងឯកសារយោងជាក់លាក់ចំពោះទំនិញនោះដែលជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់ និង
    - (៥) ឈ្មោះនិងតួនាទីឬមុខតំណែងរបស់មន្ត្រីនៃភាគីនាំចូលដែលត្រូវបំពេញទស្សនកិច្ចផ្ទៀងផ្ទាត់។

- (iv) ទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកនាំចេញឬអ្នកផលិតដែលមានអាជីវកម្មដ្ឋាននឹងត្រូវធ្វើទស្សនកិច្ច
- (ខ) នៅពេលដែលមិនទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកនាំចេញ ឬអ្នកផលិតក្នុងអំឡុងពេល៣០ (សាមសិប) ថ្ងៃបន្ទាប់ពីទទួលបានសំណើជាលាយលក្ខណ៍អក្សរដោយអនុលោមតាមវាក្យខណ្ឌ(ក)(i) អាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចូលអាចបដិសេធលើប្រព្រឹត្តិកម្មអនុគ្រោះពន្ធគ្រប់ព្រំដែនទំនិញដែលជាកម្មវត្ថុនៃការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់។
- (គ) អាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចេញ ដែលទទួលបានសំណើជាលាយលក្ខណ៍អក្សរអាចពន្យារពេលការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់ដែលបានស្នើនិងជូនដំណឹងអំពីគោលបំណងនៃការពន្យារពេលទៅអាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចូល។ ថ្វីបើមានការពន្យារពេលណាមួយក៏ដោយ ក៏ការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់ត្រូវអនុវត្តដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិផ្ទៃក្នុងរបស់ភាគីនាំចេញក្នុងអំឡុងពេល៦០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលបានសំណើនោះឬសម្រាប់រយៈពេលវែងជាងនេះ ប្រសិនបើភាគីពាក់ព័ន្ធអាចយល់ព្រម។ ការរៀបចំ ការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់ត្រូវមានការឯកភាពគ្នាដោយអាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចូលនិងភាគីនាំចេញ។
- (ឃ) អាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចូលដែលអនុវត្តការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់ ត្រូវផ្តល់ជូនការកំណត់ជាលាយលក្ខណ៍អក្សរថាតើទំនិញដែលមានគុណវុឌ្ឍិនោះមានដើមកំណើត ឬមិនមែនដើមកំណើត ដល់អាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចេញនិងអ្នកនាំចេញ ឬអ្នកផលិតដែលមានទំនិញជាកម្មវត្ថុនៃការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់នោះ។
- (ង) រាល់ប្រព្រឹត្តិកម្មអនុគ្រោះពន្ធគ្រប់ព្រំដែនដែលបានព្យួរ ត្រូវបានអនុញ្ញាតឡើងវិញបន្ទាប់ពីមានការកំណត់ជាលាយលក្ខណ៍អក្សរដូចមានចែងក្នុងវាក្យខណ្ឌ (ឃ) ចំពោះទំនិញដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ជាទំនិញដើមកំណើត។
- (ច) បន្ទាប់ពីការទទួលបានការកំណត់ជាលាយលក្ខណ៍អក្សរ អ្នកនាំចេញឬអ្នកផលិតត្រូវបានអនុញ្ញាតរយៈពេល៣០ថ្ងៃ ដើម្បីផ្តល់ព័ត៌មានបន្ថែមជាលាយលក្ខណ៍អក្សរអំពីលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ទំនិញ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចូល។ ប្រសិនបើទំនិញនោះនៅតែរកឃើញថាមិនមែនដើមកំណើត ការកំណត់ជាលាយលក្ខណ៍អក្សរចុងក្រោយត្រូវបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចេញក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីទទួលបានព័ត៌មានបន្ថែមពីអ្នកនាំចេញឬអ្នកផលិត និង
- (ឆ) ដំណើរការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់ ព្រមទាំងការធ្វើទស្សនកិច្ចជាក់ស្តែងនិងការកំណត់លើដើមកំណើតទំនិញត្រូវអនុវត្ត ហើយត្រូវជូនដំណឹងអំពីលទ្ធផលនៃការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់នោះទៅអាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចេញ ក្នុងរយៈពេល១៨០ថ្ងៃបន្ទាប់ពីទទួលបានសំណើជាលាយលក្ខណ៍អក្សរដោយអនុលោមតាមវាក្យខណ្ឌ(ក)(i)។ ខណៈពេល

រង់ចាំលទ្ធផលនៃការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់នោះ វាក្យខណ្ឌ(គ) នៃវិធាន១៧ (ការពិនិត្យ  
ជាប្រតិសកម្ម) លើការព្យួរប្រព្រឹត្តកម្មអនុគ្រោះពន្ធគយត្រូវអនុវត្ត។

**វិធាន១៩**

**ការសម្រាត់**

ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិផ្ទៃក្នុង បណ្តាកាតិកាត្រូវរក្សាការសម្រាត់នៃចំណាត់ថ្នាក់ព័ត៌មាន  
ធុរកិច្ចដែលបានប្រមូលក្នុងដំណើរការដូចមានចែងក្រោមវិធាន១៧ (ការពិនិត្យជាប្រតិសកម្ម) និងវិធាន  
១៨ (ការធ្វើទស្សនកិច្ចផ្ទៀងផ្ទាត់) ហើយត្រូវការពារនូវរាល់ព័ត៌មានទាំងនោះពីការលាតត្រដាងដែលអាច  
ធ្វើឱ្យប៉ះពាល់លើការប្រកួតប្រជែងគ្នាទីរបស់បុគ្គលដែលបានផ្តល់ព័ត៌មាន។ រាល់ព័ត៌មាននិងឯកសារដែល  
ប្រមូលបានក្នុងដំណើរការនោះមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀត រួមទាំងការប្រើប្រាស់  
ជាកស្មតាងក្នុងបណ្តឹងរដ្ឋបាលនិងតុលាការ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរច្បាស់លាស់  
របស់កាតិកាតិ ដែលផ្តល់ព័ត៌មាននោះ។

**វិធាន២០**

**ឯកសារសម្រាប់ការអនុវត្តវាក្យខណ្ឌ២ (ខ)**

**នៃមាត្រា៩ (ការបញ្ជូនទំនិញដោយផ្ទាល់) នៃជំពូកនេះ**

សម្រាប់គោលបំណងការអនុវត្តវាក្យខណ្ឌ(ខ) នៃមាត្រា៩ (ការបញ្ជូនទំនិញដោយផ្ទាល់) នៃជំពូកនេះ  
នៅពេល ការដឹកជញ្ជូនត្រូវឆ្លងកាត់តំបន់មួយឬច្រើនរបស់កាតិកាតិមិនមែនហត្ថលេខី ឯកសារដូចខាងក្រោម  
ត្រូវផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៃកាតិកាតិនាំចូល៖

- (ក) បណ្តឹងដឹកជញ្ជូនឬឯកសារដឹកជញ្ជូនពាក់ព័ន្ធផ្សេងទៀត ដែលបានចេញដោយកាតិកាតិនាំចេញ
- (ខ) វិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ចេញដោយអាជ្ញាធរចេញវិញ្ញាបនបត្រនៃកាតិ  
កាតិនាំចេញ លើកលែងតែមិនតម្រូវដោយអនុលោមតាមវិធាន១៤ (ការលើកលែងវិញ្ញាបនបត្រ  
ដើមកំណើត (ទម្រង់ AHK))
- (គ) ច្បាប់ដើមនៃវិក្កយបត្រពាណិជ្ជកម្ម និង
- (ឃ) ឯកសារភស្តុតាងគាំទ្រលើលក្ខខណ្ឌតម្រូវក្រោមវាក្យខណ្ឌ ២(ខ)(i) ដល់(iii) នៃមាត្រា  
៩ (ការបញ្ជូនទំនិញដោយផ្ទាល់) នៃជំពូកនេះត្រូវបានអនុលោមតាម។

**វិធាន២១**

**ទំនិញសម្រាប់តាំងពិព័រណ៍**

១- ទំនិញដែលបានធ្វើពីកាតិកាតិនាំចេញសម្រាប់ការតាំងពិព័រណ៍នៅកាតិកាតិផ្សេងទៀតនិងត្រូវបានលក់ក្នុង  
អំឡុងពេលឬបន្ទាប់ពីការតាំងពិព័រណ៍ សម្រាប់នាំចូលទៅក្នុងកាតិកាតិមួយត្រូវទទួលបានប្រព្រឹត្តកម្ម  
អនុគ្រោះពន្ធគយ ដោយអនុលោមតាមកិច្ចព្រមព្រៀងនេះដោយផ្អែកលើលក្ខខណ្ឌថាទំនិញនេះ

បានឆ្លើយតបតាមលក្ខខណ្ឌតម្រូវដូចមានចែងនៅក្នុងជំពូកនេះ និងប្រសិនបើទំនិញនោះត្រូវបានបំពេញលក្ខខណ្ឌរបស់អាជ្ញាធរគយពាក់ព័ន្ធនៃភាគីនាំចូល រួមមាន៖

- (ក) អ្នកនាំចេញបានបញ្ជូនទំនិញទាំងនោះពីដែនដីនៃភាគីនាំចេញទៅភាគី ដែលការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងនិងដាក់តាំងបង្ហាញ
  - (ខ) អ្នកនាំចេញបានលក់ឬផ្ទេរទំនិញទាំងនោះទៅអ្នកទទួលទំនិញនៅក្នុងភាគីនាំចូល និង
  - (គ) ទំនិញទាំងនោះត្រូវបានបញ្ជូនក្នុងអំឡុងពេលការតាំងពិព័រណ៍ ឬភ្លាមៗក្រោយពីការតាំងពិព័រណ៍ទៅកាន់ភាគីនាំចូល នៅក្នុងដែនដីដែលទំនិញទាំងនោះត្រូវបានបញ្ជូនសម្រាប់ការតាំងពិព័រណ៍។
- ២- សម្រាប់គោលបំណងនៃកថាខណ្ឌ១ វិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ត្រូវប្រគល់ជូនអាជ្ញាធរគយនៃភាគីនាំចូល។ ឈ្មោះនិងអាសយដ្ឋាននៃការតាំងពិព័រណ៍ត្រូវតែបង្ហាញ។ អាជ្ញាធរគយនៃភាគីដែលការតាំងពិព័រណ៍ត្រូវបានរៀបចំឡើង អាចផ្តល់ភស្តុតាងរួមជាមួយឯកសារគាំទ្រដូចមានចែងក្នុងវាក្យខណ្ឌ(យ) នៃវិធាន២០ (ឯកសារសម្រាប់ការអនុវត្តវាក្យខណ្ឌ២(ខ) នៃមាត្រា៩ (ការបញ្ជូនទំនិញដោយផ្ទាល់) នៃជំពូកនេះ) ដើម្បីការកំណត់អត្តសញ្ញាណទំនិញនិងលក្ខខណ្ឌដែលទំនិញទាំងនោះត្រូវបានដាក់តាំងបង្ហាញ។
- ៣- កថាខណ្ឌ១ ត្រូវអនុវត្តចំពោះការតាំងពិព័រណ៍ពាណិជ្ជកម្ម កសិកម្ម ឬសិប្បកម្ម ពិព័រណ៍ឬការតាំងបង្ហាញស្រដៀងគ្នា ឬការតាំងបង្ហាញនៅក្នុងហាង ឬអាជីវកម្មដ្ឋានធុរកិច្ច ក្នុងន័យសម្រាប់លក់និងចំពោះកន្លែងដែលទំនិញស្ថិតក្រោមការត្រួតពិនិត្យរបស់គយក្នុងអំឡុងពេលតាំងពិព័រណ៍។

**វិធាន២២**

**ការចេញវិក្កយបត្រដោយភាគីទីបី**

- ១- អាជ្ញាធរមានសមត្ថកិច្ចនៃភាគីនាំចូលត្រូវទទួលយកវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) នៅក្នុងករណីដែលវិក្កយបត្រលក់បានចេញដោយក្រុមហ៊ុនដែលមាននិវេសន៍ក្នុងភាគីទីបី ឬចេញដោយអ្នកនាំចេញពាក់ព័ន្ធនឹងក្រុមហ៊ុនខាងលើ ប្រសិនបើទំនិញនោះបំពេញតាមលក្ខខណ្ឌតម្រូវនៃជំពូកនេះ។
- ២- អ្នកនាំចេញត្រូវបង្ហាញ "Third party invoicing" និងព័ត៌មានដូចជាឈ្មោះនិងប្រទេសឬភាគីរបស់ក្រុមហ៊ុនដែលចេញវិក្កយបត្រនៅក្នុងវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK)។

**វិធាន២៣**

**សកម្មភាពប្រឆាំងនឹងការកែប្រែ**

- ១- នៅពេលមានការសង្ស័យថា សកម្មភាពក្លែងបន្លំទាក់ទងនឹងវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) បានកើតមាន ភាគីពាក់ព័ន្ធត្រូវសហការជាមួយភាគីអនុវត្តក្នុងសកម្មភាពប្រឆាំងនឹងបុគ្គលជាប់ទាក់ទងនឹងការកែប្រែបន្តនោះ ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិផ្ទៃក្នុងជាធរមាន។

២- ភាគីនីមួយៗត្រូវដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ចំពោះការរំលោភបំពាននឹងវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិផ្ទៃក្នុងរបស់ភាគីនោះ។

**សេចក្តីបន្ថែម**

**(បញ្ជីទិន្នន័យត្រូវអនុវត្ត)**

១- ព័ត៌មានលម្អិតរបស់អ្នកនាំចេញ	ឈ្មោះ អាសយដ្ឋាន ប្រទេសឬភាគីនិងព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នកនាំចេញ
២- ព័ត៌មានលម្អិតអំពីការដឹកជញ្ជូន (វិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) អាចអនុវត្តបានចំពោះតែការដឹកទំនិញតែមួយលើក)	(i) ឈ្មោះរបស់អ្នកទទួល អាសយដ្ឋាន និងប្រទេសឬភាគី (ii) ព័ត៌មានលម្អិតគ្រប់គ្រាន់ដើម្បីកំណត់ការដឹកជញ្ជូនដូចជា លេខបញ្ជាទិញរបស់អ្នកនាំចូល លេខវិក្កយបត្រ និងកាលបរិច្ឆេទ និងបណ្ណដឹកជញ្ជូនតាមផ្លូវអាកាស ឬបណ្ណដឹកជញ្ជូនតាមផ្លូវទឹក ឬបណ្ណដឹកជញ្ជូន (iii) កំពង់ផែលើកដាក់ទំនិញ ប្រសិនបើមាន
៣- ការពិពណ៌នានៃទំនិញ	(i) ម៉ាកសញ្ញានិងចំនួនកញ្ចប់ (ii) ការពិពណ៌នានៃទំនិញ រួមមានលេខកូដ HS (កម្រិតខ្ពស់) ហើយប្រសិនបើមានលេខផលិតផលនិងឈ្មោះយីហោ (iii) លក្ខណវិនិច្ឆ័យផ្តល់ដើមកំណើតដែលពាក់ព័ន្ធ (iv) បរិមាណនៃទំនិញ (v) តម្លៃ FOB នៅពេលដែលលក្ខណវិនិច្ឆ័យដើមកំណើតសមាសភាគតម្លៃតំបន់ (RVC) ត្រូវបានប្រើប្រាស់ លើកលែងតែទំនិញត្រូវបាននាំចេញពីរដ្ឋសមាជិកអាស៊ានទៅហុងកុង ប្រទេសចិន។
៤- ការបញ្ជាក់ធ្វើឡើងដោយអាជ្ញាធរចេញវិញ្ញាបនបត្រ	ការបញ្ជាក់ធ្វើឡើងដោយអាជ្ញាធរចេញវិញ្ញាបនបត្រថា ទំនិញដែលមាននៅក្នុងវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) បំពេញតាមលក្ខខណ្ឌតម្រូវពាក់ព័ន្ធទាំងអស់នៅក្នុងជំពូក៣ (វិធានដើមកំណើត) ផ្អែកលើឯកសារដែលបានផ្តល់និងកាលបរិច្ឆេទចេញវិញ្ញាបនបត្រដើមកំណើត(ទម្រង់ AHK)
៥- លេខវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK)	មានលេខយោងផ្សេងៗគ្នា ដែលបានដាក់លើវិញ្ញាបនបត្រដើមកំណើត (ទម្រង់ AHK) ផ្តល់ដោយអាជ្ញាធរចេញវិញ្ញាបនបត្រ

**ឧបសម្ព័ន្ធទី៣-២**  
**វិធានផលិតផលជាក់លាក់**  
**កំណត់សម្គាល់លើក្បាលលិខិត**

- ១- ប្រសិនបើចំណងជើងតារាងពន្ធប្រចំណងជើងតារាងពន្ធ គឺជាកម្មវត្ថុនៃជម្រើសនៃវិធានផលិតផលជាក់លាក់ ត្រូវមានលក្ខណៈគ្រប់គ្រាន់ក្នុងការអនុវត្តតាមវិធានណាមួយ។ ភាគីមួយត្រូវអនុញ្ញាតឱ្យអ្នកនាំចេញទំនិញសម្រេចចិត្តយកវិធានមួយណា ដែលត្រូវប្រើក្នុងការកំណត់ទំនិញនោះមានដើមកំណើត។
- ២- លក្ខខណ្ឌតម្រូវនៃការផ្លាស់ប្តូរចំណាត់ថ្នាក់ពន្ធគយគឺអនុវត្តចំពោះវត្ថុធាតុដែលមិនមែនដើមកំណើត។
- ៣- នៅពេលវិធានផ្លាស់ប្តូរចំណាត់ថ្នាក់ទំនិញមិនរាប់បញ្ចូលការផ្លាស់ប្តូរពីចំណាត់ថ្នាក់ទំនិញដទៃទៀត ហើយការមិនរាប់បញ្ចូលនោះត្រូវអនុវត្តចំពោះតែវត្ថុធាតុដែលមិនមែនដើមកំណើត។
- ៤- សម្រាប់គោលបំណងនៃជួរយេដែលមានចំណងជើងថា "លក្ខណវិនិច្ឆ័យដើមកំណើត" នៃឧបសម្ព័ន្ធនេះ៖

WO មានន័យថាទំនិញដែលទទួលបានទាំងស្រុងឬផលិតទាំងស្រុងស្របតាមវាក្យខណ្ឌ (ក) នៃមាត្រា ៣ (លក្ខណវិនិច្ឆ័យដើមកំណើត) នៃជំពូក៣ (វិធានដើមកំណើត)

RVC (XX) មានន័យថាទំនិញត្រូវមានយ៉ាងតិចចំនួន XX ភាគរយនៃសមាសភាពតម្លៃ ដែលត្រូវគណនាតាមមាត្រា ៦ (ការគណនាសមាសធាតុតម្លៃតំបន់) នៃជំពូក៣ (វិធានដើមកំណើត)

CC មានន័យថាវត្ថុធាតុដែលមិនមែនដើមកំណើតទាំងអស់ត្រូវបានប្រើក្នុងផលិតកម្មនៃទំនិញបានឆ្លងកាត់ការផ្លាស់ប្តូរចំណាត់ថ្នាក់ពន្ធគយនៅកម្រិត២ខ្ទង់។ (ឧទាហរណ៍ការផ្លាស់ប្តូរកម្រិតជំពូក) នៃប្រព័ន្ធសុខដុមនីយកម្ម។

CTH មានន័យថាវត្ថុធាតុដែលមិនមែនដើមកំណើតទាំងអស់ត្រូវបានប្រើក្នុងផលិតកម្មនៃទំនិញបានឆ្លងកាត់ការផ្លាស់ប្តូរចំណាត់ថ្នាក់ពន្ធគយនៅកម្រិត៤ខ្ទង់។ (ឧទាហរណ៍ការផ្លាស់ប្តូរកម្រិតចំណងជើង) នៃប្រព័ន្ធសុខដុមនីយកម្ម។

CTSH មានន័យថាវត្ថុធាតុដែលមិនមែនដើមកំណើតទាំងអស់ត្រូវបានប្រើក្នុងផលិតកម្មនៃទំនិញបានឆ្លងកាត់ការផ្លាស់ប្តូរចំណាត់ថ្នាក់ពន្ធគយនៅកម្រិត៦ខ្ទង់។ (ឧទាហរណ៍ការផ្លាស់ប្តូរកម្រិតចំណងជើងរង) នៃប្រព័ន្ធសុខដុមនីយកម្ម។



លេខរៀង	កូដ HS Code (HS2012)	ការពិពណ៌នាពីផលិតផល	លក្ខណវិនិច្ឆ័យប្រភពដើម
01	0101-21	សេះ: សត្វបង្កាត់ពូជសុទ្ធ	WO
02	0101-29	សេះ: ផ្សេងទៀត	WO
03	0101-30	Asses	WO
04	0101-90	ផ្សេងៗ	WO
05	0102-21	គោ: សត្វបង្កាត់ពូជសុទ្ធ	WO
06	0102-29	គោ: ផ្សេងទៀត	WO
07	0102-31	ក្របី: សត្វបង្កាត់ពូជសុទ្ធ	WO
08	0102-39	ក្របី: ផ្សេងៗទៀត	WO
09	0102-90	ផ្សេងៗ	WO
10	0103-10	សត្វបង្កាត់ពូជសុទ្ធ	WO
11	0103-91	ផ្សេងៗ: មានទម្ងន់តិចជាង៥០គីឡូក្រាម	WO
12	0103-92	ផ្សេងៗ: មានទម្ងន់៥០គីឡូក្រាមឬលើសពីនេះ	WO
13	0104-10	ចៀម	WO
14	0104-20	ពពែ	WO
15	0105-11	មានទម្ងន់មិនលើសពី១៨៥ក្រាម: បក្សីប្រភេទអំបូរ បក្សីស្រុក (Gallusdomesticus)	WO
16	0105-12	មានទម្ងន់មិនលើសពី១៨៥ក្រាម: មាន់បារាំង	WO
17	0105-13	មានទម្ងន់មិនលើសពី១៨៥ក្រាម: សត្វទា	WO
18	0105-14	មានទម្ងន់មិនលើសពី១៨៥ក្រាម: ក្លាន	WO
19	0105-15	មានទម្ងន់មិនលើសពី១៨៥ក្រាម: មាន់ទោ	WO
20	0105-94	ផ្សេងៗ: សត្វស្នូបនៃប្រភេទបក្សីស្រុក (Gallus domesticus)	WO
21	0105-99	ផ្សេងៗ: ផ្សេងទៀត	WO
22	0106-11	ថនិកសត្វ: វានរជាតិ	WO



23	0106-12	ថនិកសត្វ: ត្រីបារ៉ាណូ ត្រីដូហ្វីននិងត្រីម៉ារស្វីង ( ថនិកសត្វនៃអម្បូរថនិកមប្លា ) សត្វ manatees និង សត្វ dugongs ( ថនិកសត្វនៃអម្បូរសេរីយ៉ា ) កេសមុទ្រ តោសមុទ្រ និងលោមមប្លា ( walrus ) ( ថនិកសត្វនៃអនុអម្បូរកើណានីដ ( Pinnipedia ) )	WO
24	0106-13	ថនិកសត្វ: អូដូ និងប្រភេទអូដូផ្សេងៗទៀត ( Camelidae )	WO
25	0106-14	ថនិកសត្វ: ទន្សាយ និងទន្សាយស្លឹក	WO
26	0106-19	ថនិកសត្វ: ផ្សេងទៀត	WO
27	0106-20	សត្វល្អិត ( រួមទាំងសត្វពស់ និងកន្ទាយ )	WO
28	0106-31	បក្សី: បក្សីរំពា	WO
29	0106-32	បក្សី: អម្បូរសេក(រួមទាំងសេក, parakeet, macaws និង cockatoos )	WO
30	0106-33	បក្សី: អូទ្រីស សត្វ emu ( Dromaius novaehollandiae )	WO
31	0106-39	បក្សី: ផ្សេងទៀត	WO
32	0106-41	សត្វល្អិត: ឃុំ	WO
33	0106-49	សត្វល្អិត: ផ្សេងទៀត	WO
34	0106-90	ផ្សេងៗ	WO
35	0301-11	ត្រីលម្អ: ទឹកសាប	WO
36	0301-19	ត្រីលម្អ: ផ្សេងទៀត	WO
37	0301-91	ត្រីរស់ផ្សេងទៀត: ត្រីម្យ៉ាងស្រដៀងត្រីព្រួល	WO
38	0301-92	ត្រីរស់ផ្សេងទៀត: អន្លង់ ( Anguilla spp )	WO
39	0301-93	ត្រីរស់ផ្សេងទៀត: ត្រីកាប	WO
40	0301-94	ត្រីរស់ផ្សេងទៀត: ត្រីធូណាព្រុយខៀវនៅមហា សមុទ្រអាគ្នេយ៍ និងប៉ាស៊ីហ្វិក ( Thunnus thynnus, Thunnus orientalis )	WO
41	0301-95	ត្រីរស់ផ្សេងទៀត: ត្រីធូណាព្រុយខៀវភាគខាងត្បូង ( Thunnus maccoyii )	WO
42	0301-99	ត្រីរស់ផ្សេងទៀត: ផ្សេងទៀត	WO

43	0407-11	ស៊ីតបង្កកំណើតសម្រាប់ការបង្កកំណើត: សត្វស្លាបនៃប្រភេទបក្សីស្រុក ( Gallus domesticus )	WO
44	0407-19	ស៊ីតបង្កកំណើតសម្រាប់ការបង្កកំណើត: ផ្សេងទៀត	WO
45	0407-21	ស៊ីតស្រស់ផ្សេងទៀត: សត្វស្លាបនៃប្រភេទបក្សីស្រុក ( Gallus domesticus )	WO
46	0407-29	ស៊ីតស្រស់ផ្សេងទៀត: ផ្សេងទៀត	WO
47	0407-90	ផ្សេងៗ	WO
48	0409 -00	ទឹកឃ្មុំធម្មជាតិ	WO
49	0501-00	សក់របស់មនុស្ស មិនដំណើរការ ទោះបីជាបានលាង ឬ សម្អាតក៏ដោយ កាកសំណល់នៃសក់មនុស្ស	WO
50	0701-10	គ្រាប់ពូជ	WO
51	0701 -90	ផ្សេងៗ	WO
52	0702-00	ប៉េងប៉ោះ ស្រស់ ឬក្លាសេ	WO
53	0703-10	ខ្លឹមបាក់ និងខ្លឹមក្រហម	WO
54	0703-20	ខ្លឹមស	WO
55	0703-90	ខ្លឹមនិងបន្លែមានក្លិនដូចខ្លឹមផ្សេងទៀត	WO
56	0704-10	ផ្កាខាត់ណានិងផ្កាខាត់ណាខៀវ	WO
57	0704-20	ប្រភេទខាត់ណា	WO
58	0704-90	ផ្សេងៗ	WO
59	0705-11	ស្ពៃ: ស្ពៃក្តាប ( ក្បាលស្ពៃ )	WO
60	0705-19	ស្ពៃ: ផ្សេងៗ	WO
61	0705-21	រុក្ខជាតិផ្កាពណ៌ខៀវ: រុក្ខជាតិផ្កាពណ៌ខៀវស្លឹកធំ ( Cichorium intybus var- foliosum )	WO
62	0705-29	រុក្ខជាតិផ្កាពណ៌ខៀវ: ផ្សេងៗ	WO
63	0706-10	ការ៉ុតនិងឆៃថាវ	WO
64	0706-90	ផ្សេងៗ	WO
65	0707-00	ត្រសក់និងកូនត្រសក់ អាចជាស្រស់ឬក្លាសេ	WO
66	0708-10	សណ្តែកក្រាម ( Pisum sativum )	WO
67	0708-20	សណ្តែក ( Vigna spp Phaseolus spp )	WO
68	0708-90	បន្លែសណ្តែកផ្សេងៗទៀត	WO

10

69	0709-20	ទំពាំងចិន	WO
70	0709-30	ប្រភេទគ្រប់ (គ្រប់វែង)	WO
71	0709-40	ស្ពៃក្តោបចិនក្រៅពីស្ពៃមើម	WO
72	0709-51	ផ្សិតនិងផ្សិត truffles: ផ្សិតនៃអម្សរផ្សិត Agaricus	WO
73	0709-59	ផ្សិតនិងផ្សិត truffles: ផ្សេងៗទៀត	WO
74	0709-60	ផ្លែឈើនៃអម្សរ Capsicum ឬអម្សរ Pimenta	WO
75	0709-70	ស្ពៃ	WO
76	0709-91	ផ្សេងៗ: Globe artichokes	WO
77	0709-92	ផ្សេងៗ: អូលីវ	WO
78	0709-93	ផ្សេងៗទៀត: ល្ពៅ ល្ពៅឃ្នង និងឃ្នាក	WO
79	0709-99	ផ្សេងៗ: ផ្សេងៗទៀត	WO
80	0710-10	ជំទង្កូងបារាំង	WO
81	0710-29	បន្លែសណ្តែក អាចមានសម្បកឬគ្មានសម្បក: ផ្សេងៗ	WO
82	0710-30	ស្ពៃ	WO
83	0710-40	ពោតដំណើប	WO
84	0710-80	បន្លែផ្សេងៗទៀត	WO
85	0710-90	បន្លែចម្រុះ	WO
86	0714-10	ជំទង្កូងមី (ជំទង្កូងឈើ)	WO
87	0801-21	គ្រាប់ Brazil nuts: ទាំងសម្បក	WO
88	0801-31	គ្រាប់ស្វាយចន្ទី: ទាំងសម្បក	WO
89	0802-11	គ្រាប់អាល់ម៉ុន: ទាំងសម្បក	WO
90	0802-21	គ្រាប់ Hazelnuts ឬ filberts (Corylus spp): ទាំងសម្បក	WO
91	0802-31	គ្រាប់វ៉ែលណាត់: ទាំងសម្បក	WO
92	0804-10	ផ្លែឈើម៉ឺ	WO
93	0804-20	ផ្លែល្វា	WO
94	0804-30	ម្នាស់	WO
95	0804-40	ផ្លែប៉រ	WO
96	0804-50	ត្របែក ស្វាយ និងម្សត	WO
97	0805-10	ក្រូចពោធិ៍សាត់	WO

98	0805-20	អម្បូរក្រូចឃ្មុំ (រួមមានក្រូចឃ្មុំ និងក្រូច satsumas) ក្រូចចិន ក្រូច wilkings និងក្រូចពូជស្រដៀងក្រូចឆ្មារលឿង	WO
99	0805-40	អម្បូរក្រូចថ្លុង រួមមានក្រូចថ្លុង	WO
100	0805-50	ក្រូចឆ្មារលឿង (Citrus limon, Citrus limonum) និងក្រូចឆ្មារពណ៌បៃតង (Citrus aurantifolia, Citrus latifolia)	WO
101	0805-90	ផ្សេងៗ	WO
102	0806-10	ស្រស់	WO
103	0806-20	ក្រៀម	WO
104	0807-11	ត្រសក់ស្រូវ (រួមទាំង ឌីឡឺក) : ផ្លែឌីឡឺក	WO
105	0807-19	ត្រសក់ស្រូវ (រួមទាំង ឌីឡឺក) : ផ្សេងទៀត	WO
106	0807-20	ល្អុង	WO
107	0808-10	ផ្លែប៉ាម	WO
108	0808-30	ផ្លែសារី	WO
109	0808-40	ផ្លែ Quince	WO
110	0809-10	ផ្លែអែបត្រីខត	WO
111	0809-21	ផ្លែឈើ: ឈើជូរ (Prunus cerasus)	WO
112	0809-29	ផ្លែឈើ: ផ្សេងទៀត	WO
113	0809-30	ផ្លែប៉េស រួមមានផ្លែប៉េសសម្បុករលោង	WO
114	0809-40	ផ្លែផ្លែនិងផ្លែផ្លែចត់	WO
115	0810-10	ស្រូបឺរី	WO
116	0810-20	Raspberries, blackberries, mulberries and loganberries	WO
117	0810-30	Black, white or red currants and gooseberries	WO
118	0810-40	Cranberries, bilberries and other fruits of the genus Vaccinium	WO
119	0810-50	ផ្លែគីរី	WO
120	0810-60	ផ្លែទុរេន	WO
121	0810-70	ផ្លែសេដា	WO
122	0810-90	ផ្សេងៗ	WO

123	1001-11	ស្រូវសាលី Durum: គ្រាប់	WO
124	1001-19	ស្រូវសាលី Durum: ផ្សេងៗ	WO
125	1001-91	ផ្សេងទៀត: គ្រាប់	WO
126	1001-99	ផ្សេងៗ: ផ្សេងទៀត	WO
127	1002-10	គ្រាប់ពូជ	WO
128	1002-90	ផ្សេងៗ	WO
129	1003-10	គ្រាប់ពូជ	WO
130	1003-90	ផ្សេងៗ	WO
131	1004-10	គ្រាប់ពូជ	WO
132	1004-90	ផ្សេងៗ	WO
133	1005 -10	គ្រាប់ពូជ	WO
134	1005-90	ផ្សេងៗ	WO
135	1006 -10	ស្រូវ (ស្រូវឬគ្រាប់ស្រូវ)	WO
136	1006-20	អង្ករ	WO
137	1006-30	អង្ករសម្របឬអង្ករសម្រាំង ទោះជាសម្រិតឬសម្រាំង	WO
138	1006-40	អង្ករកំណត់	WO
139	1007-10	គ្រាប់ពូជ	WO
140	1007-90	ផ្សេងៗ	WO
141	1008-10	ស្រូវ Buckwheat	WO
142	1008 -21	ស្រូវមីយេ: គ្រាប់	WO
143	1008-29	ស្រូវមីយេ: ផ្សេងៗ	WO
144	1008-30	គ្រាប់ Canary	WO
145	1008-40	គ្រាប់ Fonio ( Digitaria spp- )	WO
146	1008-50	គ្រាប់ Quinoa ( Chenopodium quinoa )	WO
147	1008-60	ស្រូវ Triticale	WO
148	1008-90	គ្រាប់ធញ្ញជាតិផ្សេងទៀត	WO
149	1201-10	គ្រាប់ពូជ	WO
150	1201-90	ផ្សេងៗ	WO
151	1202-30	គ្រាប់ពូជ	WO
152	1202 -41	ផ្សេងៗ: ទាំងសម្បក	WO

153	1203-00	Copra-	WO
154	1205-10	Low erucic acid rape or colza seeds	WO
155	1205-90	ផ្សេងៗ	WO
156	1206-00	គ្រាប់ផ្កាឈូកវត្ត ទោះបីជាបែកឬមិនបែកក៏ដោយ។	WO
157	1207-10	គ្រាប់និងសាច់ដូងប្រេង	WO
158	1207-21	គ្រាប់កប្បាស: គ្រាប់	WO
159	1207-29	គ្រាប់កប្បាស: ផ្សេងៗ	WO
160	1207-30	គ្រាប់ប្រេងល្អុងខ្មែរ	WO
161	1207-40	គ្រាប់ល្ង	WO
162	1207-50	គ្រាប់ Mustard	WO
163	1207-60	Saiflower ( Carthamus tinctorius ) seeds	WO
164	1207-70	គ្រាប់ត្រសក់ស្រូវ	WO
165	1207-91	Other: poppy seeds	WO
166	1207-99	ផ្សេងៗ: ផ្សេងទៀត	WO
167	1210-10	ផ្ការុក្ខជាតិ Hop cones មិនកិន ឬកម្ទេចឱ្យម៉ដ្ឋ ហើយ មិនមានទម្រង់ជាគ្រាប់	WO
168	1211-20	មើមយ៉ិនស៊ុន	WO
169	1211-30	ស្លឹកកូកាអ៊ីន	WO
170	1211-40	Poppy straw	WO
171	1211-90	ផ្សេងៗ	WO
172	1212-21	សារាយសមុទ្រនិងប្រភេទសារាយផ្សេងទៀត: ដែល មនុស្សអាចបរិភោគបាន	WO
173	1212-29	សារាយសមុទ្រនិងប្រភេទសារាយផ្សេងទៀត: ផ្សេងៗ	WO
174	1212-91	ផ្សេងៗ: ឆៃថាវស្តរ	WO
175	1213-00	ចំបើងធួញជាតិ និងអង្កាម ដែលមិនបានរៀបចំ ទោះជាចិញ្ចាំ កិន ឬបង្ហាប់ ឬជាទម្រង់ដុំមូលតូចៗក៏ ដោយ។	WO
176	1301-20	ជ័រ Gum Arabic	WO
177	1301-90	ផ្សេងៗ	WO
178	1401-10	ឫស្សី	WO
179	1401-20	ផ្តៅ	WO

180	1401-90	ផ្សេងៗ	WO
181	1517-90	ផ្សេងៗ	WO
182	1902-30	ប៉ាស្តាដទៃទៀត	RVC (40) ឬ CC
183	1905-90	ផ្សេងៗ	RVC (40) ឬ CTH
184	2103-90	ផ្សេងៗ	RVC (40) ឬ CTH
185	2525-30	សំណល់ Mica	WO
186	2619-00	អាចម៍លោហៈ ដុំច្រែះលោហៈ (ក្រៅពីអាចម៍លោហៈ ជាគ្រាប់ល្អិតៗ) កម្ទេច និងកាកសំណល់ផ្សេងទៀត បានពីផលិតកម្មដែក និង ដែកថែប	WO
187	2620-11	ធាតុមានជាតិស័ង្កសីច្រើនៈ បន្ទះស័ង្កសីរឹង	WO
188	2620-19	ធាតុមានជាតិស័ង្កសីច្រើនៈ ផ្សេងៗ	WO
189	2620-21	ធាតុមានជាតិសំណច្រើនៈ កកសាំងដែលមានជាតិ សំណ និងកកសមាសធាតុបន្ថយសំឡេងដាក់ក្នុងសាំង	WO
190	2620-29	ធាតុមានជាតិសំណច្រើនៈ ផ្សេងៗ	WO
191	2620-30	ធាតុមានជាតិទង់ដែងច្រើន	WO
192	2620-60	ធាតុមានជាតិអាសេនិក បារត តាលូរ៉ូម ឬលូរ៉ាយ របស់ពួកវា នៃប្រភេទដែលប្រើសម្រាប់ការដកយក ធាតុអាសេនិក ឬលោហធាតុទាំងនោះ ឬសម្រាប់ ផលិតនៃសមាសធាតុគីមីរបស់ពួកវា	WO
193	2620-91	ផ្សេងទៀតៈ មានសារធាតុអង់ទីម៉ន បេរីលរួម កាត់ម៉ូម ក្រូម ឬលូរ៉ាយរបស់វា	WO
194	2620-99	ផ្សេងៗៈ ផ្សេងទៀត	WO
195	2621-10	ផេះនិងសំណល់ពីការដុតសំណល់បានពីក្រុង	WO
196	2621-90	ផ្សេងទៀត	WO
197	5103-20	សំណល់ផ្សេងទៀតនៃរោមចៀមឬរោមល្អិតៗរបស់ សត្វ	ទទួលបានពីចៀម កូនចៀម ឬសត្វផ្សេងទៀតដែលបាន លើកឡើងដោយកាតិណា មួយក្រោម AHKFTA

198	5103-30	សំណល់នៃរោមរឹងរបស់សត្វ	ទទួលបានពីចៀម កូនចៀម ឬសត្វផ្សេងទៀតដែលបានលើកឡើងដោយភាគីណាមួយក្រោម AHKFTA
199	6309-00	សម្លៀកបំពាក់បានពាក់ និងសម្លៀកបំពាក់ផ្សេងៗទៀត	WO
200	6310-10	តម្រៀប	WO
201	6310-90	ផ្សេងទៀត	WO
202	7101-10	គុជខ្យងធម្មជាតិ	WO
203	7101-21	គុជខ្យងបែបវប្បធម៌: មិនកែច្នៃ	WO
204	7108-12	មិនមែនជារូបិយវត្ថុ: ក្នុងទម្រង់មិនមែនជាផលិតផលសម្រេច	RVC (40) ឬ CTH
205	7112-30	ផេះដែលមានលោហធាតុមានតម្លៃឬសមាសធាតុលោហៈមានតម្លៃ	WO
206	7112-91	ផ្សេងៗ: នៃមាសរួមទាំងលោហៈលាយជាមួយមាស ប៉ុន្តែមិនរាប់បញ្ចូលធូលីដីដែលមានលោហធាតុមានតម្លៃដទៃទៀត	WO
207	7112-92	ផ្សេងៗ: នៃផ្កាទឹនរួមទាំងលោហៈដែលលាយជាមួយនឹងផ្កាទឹន ប៉ុន្តែមិនរាប់បញ្ចូលធូលីដីដែលមានលោហធាតុមានតម្លៃដទៃទៀត	WO
208	7112-99	ផ្សេងៗ: ផ្សេងទៀត	WO
209	7404-00	សំណល់ទង់ដែងនិងកម្ទេចកម្ទី	WO
210	7503-00	សំណល់នីកែលនិងកម្ទេចកម្ទី	WO
211	7602-00	សំណល់អាណូយមីញ៉ូមនិងកម្ទេចកម្ទី	WO
212	7606-11	រាងចតុកោណកែង (រួមទាំងការ៉េ) : នៃអាណូយមីញ៉ូម មិនមែនជាសំលោហៈ	RVC (40) ឬ CTH
213	7606-12	រាងចតុកោណកែង (រួមទាំងការ៉េ) : នៃសំលោហៈ អាណូយមីញ៉ូម	RVC (40) ឬ CTH
214	7606-91	ផ្សេងៗ: អាណូយមីញ៉ូម មិនមែនជាសំលោហៈ	RVC (40) ឬ CTH
215	7802-00	សំណល់សំណនិងកម្ទេចកម្ទី	WO
216	7902-00	សំណល់ស័ង្កសីនិងកម្ទេចកម្ទី	WO



217	8002-00	សំណល់សំណាប៉ាហាំងនិងកម្ទេចកម្ទី	WO
218	8101-97	ផ្សេងៗ: សំណល់និងកម្ទេចកម្ទី	WO
219	8102-97	ផ្សេងៗ: សំណល់និងកម្ទេចកម្ទី	WO
220	8103-30	សំណល់និងកម្ទេចកម្ទី	WO
221	8104-20	សំណល់និងកម្ទេចកម្ទី	WO
222	8105-30	សំណល់និងកម្ទេចកម្ទី	WO
223	8107-30	សំណល់និងកម្ទេចកម្ទី	WO
224	8108-30	សំណល់និងកម្ទេចកម្ទី	WO
225	8109-30	សំណល់និងកម្ទេចកម្ទី	WO
226	8110-20	សំណល់និងកម្ទេចកម្ទី	WO
227	8112-13	បេរីល្យូម: សំណល់និងកម្ទេចកម្ទី	WO
228	8112-22	ក្រូម: សំណល់និងកម្ទេចកម្ទី	WO
229	8112-52	តាល្យូម: សំណល់និងកម្ទេចកម្ទី	WO
230	8412-21	ម៉ាស៊ីនដំណើរការដោយទឹកនិងម៉ូទ័រ: សកម្មភាពលីនេអ៊ែរ ( ស៊ីឡាំង )	RVC (40) ឬ CTS
231	8462-10	Forging or die-stamping machines (including presses) and hammers	RVC (40) ឬ CTH
232	8486-40	ម៉ាស៊ីននិងឧបករណ៍ដែលមានបញ្ជាក់នៅក្នុងកំណត់សម្គាល់ទី ៩(គ) នៅក្នុងជំពូកនេះ	RVC (40) ឬ CTS
233	8523-41	ប្រព័ន្ធផ្សព្វផ្សាយអុបទិក: មិនបានកត់ត្រា	RVC (40) ឬ CTH
234	8534-00	បន្ទះសៀគ្វី	RVC (40) ឬ CTH
235	8542-39	សៀគ្វីអគ្គីសនីរួម: ផ្សេងៗ	RVC (40) ឬ CTS
236	8542-90	Parts	RVC (40) ឬ CTH
237	8548-10	កាកសំណល់ និងកម្ទេចថ្មីមិនអាចសាកបាន និងឧបករណ៍ផ្ទុកថាមពលអគ្គីសនី (សាកបាន); ថ្មីមិនអាចសាកបាន និងឧបករណ៍ផ្ទុកថាមពលអគ្គីសនី (សាកបាន) ផ្សេងទៀតដែលប្រើរួច	WO

**ឧបសម្ព័ន្ធទី៣-៣**

**វិធានផលិតផលជាក់លាក់ដែលត្រូវពិនិត្យឡើងវិញ**

ក្នុងពេលរង់ចាំលទ្ធផលចុងក្រោយនៃការចេញលើវិធានផលិតផលជាក់លាក់ (PSR) របស់បន្ទាត់ពន្ធគយ ដែលមានក្នុងឧបសម្ព័ន្ធនេះ បណ្តាភាគីយល់ព្រមអនុវត្តលក្ខណវិនិច្ឆ័យដើមកំណើតនីមួយៗនៃទំនិញ ទទួលបានទាំងស្រុង (WO) ឬទំនិញផលិតទាំងស្រុង (PE) ដូចមានចែងក្នុងវាក្យខណ្ឌ(ក) និង(ខ) នៃ មាត្រា៣ (លក្ខណៈវិនិច្ឆ័យដើមកំណើត) ឬវិធានទូទៅ (RVC (40)) ដូចមានចែងក្នុងកថាខណ្ឌ១ នៃ មាត្រា៥ (ទំនិញមិនមែនទទួលបានទាំងស្រុង ឬទំនិញមិនផលិតបានទាំងស្រុង) ចំពោះទំនិញនិងលក្ខខណ្ឌ តម្រូវផ្សេងៗដែលអាចអនុវត្តបានក្រោមជំពូកនេះ។ កថាខណ្ឌនេះត្រូវអនុវត្តដោយមិននាំឱ្យប៉ះពាល់ដល់ លទ្ធផលនៃការចេញ PSR លើបន្ទាត់ពន្ធគយនាពេលអនាគត ក្រោមឧបសម្ព័ន្ធនេះ។

លេខរៀង	កូដ HS Code (HS2012)	ការពិពណ៌នាផលិតផល
1-	2106-90	ផ្សេងទៀត
2-	2402-20	បារីដែលប្រើថ្នាំជក់
3-	2502-00	ក្រូចឆ្មារជាតិដែកដែលមិនស៊ីប៊ូ
4-	2503-00	ស្ពាន់ជ័រគ្រប់ប្រភេទមិនរាប់បញ្ចូលនូវស្ពាន់ជ័រ កកស្ពាន់ជ័រ និងស្ពាន់ជ័រអន្ទិល
5-	2504 -10	ជាម្សៅឬជា flakes
6-	2504-90	ផ្សេងទៀត
7-	2505-10	ខ្សាច់ស៊ីលីកានិងខ្សាច់ប្រភេទ quartz
8-	2505-90	ផ្សេងទៀត
9-	2506-10	ខ្សាច់ប្រភេទ quartz
10-	2506-20	ថ្ម Quartzite
11-	2507-00	ដីឥដ្ឋនិងដីឥដ្ឋសប្រភេទផ្សេងទៀត ទោះជាដុតឬមិនដុតក៏ដោយ
12-	2508-10	បង់តូនីត
13-	2508-30	ដីឥដ្ឋដែលធន់នឹងកម្ដៅ
14-	2508-40	ដីឥដ្ឋផ្សេងទៀត
15-	2508-50	ដីឥដ្ឋ Andalusite, kyanite និង sillimanite
16-	2508-60	ដីឥដ្ឋ Mullite
17-	2508-70	ដីឥដ្ឋ Chamotte or dinas earths
18-	2509-00	ថ្មកំបោរ

19-	2510-10	មិនកិន
20-	2510-20	កិន
21-	2511-10	បារីយ៉ូមស៊ុលផាតធម្មជាតិ (បារីត)
22-	2511-20	បារីយ៉ូមកាបូណាតធម្មជាតិ (បារីយ៉ូមកាបូណាត)
23-	2512-00	អាហារផ្លុយស៊ីលីស្យូម (ឧទាហរណ៍គឺត្រីប៉ូលីត tripolite និង ឌីអាតូមីត diatomite) និងដីស៊ីលីស្យូមស្រដៀងគ្នា ទោះជាដុតឬមិនដុតក៏ដោយ នៃទំនាញជាក់ស្តែង ១ ឬតិចជាងនេះ ។
24-	2513-10	ថ្មស្ពោត
25-	2513-20	ថ្មខាត់ ថ្មកូរ៉ាំងដុងធម្មជាតិ ពពួកថ្មត្រូវបញ្ជាណែនធម្មជាតិ និងពពួកថ្មដុសធម្មជាតិដទៃទៀត
26-	2514-00	ថ្មឆ្នួនទោះបីបានឬមិនបានកាត់តម្រឹម គ្រាន់តែកាត់ដោយអារ ឬវិធីផ្សេងទៀត ឱ្យទៅជាដុំៗ ឬផ្ទាំងរាងចតុកោណ(រាប់បញ្ចូលទាំងរាងការ៉េ)
27-	2515-11	ថ្មម៉ាប និង travertine: នៅដូចដើម ឬដែលបានកាត់តម្រឹមតិចៗ
28-	2515-12	ថ្មម៉ាប និង travertine: គ្រាន់តែកាត់ ដោយអារ ឬដោយវិធីផ្សេងទៀត ជាដុំ ឬផ្ទាំងរាងចតុកោណកែង (រួមទាំងការ៉េ)
29-	2515-20	ថ្មអេកូស៊ីន ថ្មកំបោរសំរាប់លាងផ្សេងទៀត ថ្មកំបោរសំរាប់សាងសង់; ថ្ម alabaster
30-	2516-11	ក្រានីត: លៅ
31-	2516-12	ក្រានីត: គ្រាន់តែកាត់ ដោយអារ ឬដោយវិធីផ្សេងទៀត ជាដុំ ឬផ្ទាំងរាងចតុកោណកែង (រួមទាំងការ៉េ)
32-	2516-20	ថ្មភក់
33-	2516-90	ថ្មសម្រាប់សង់វិមានឬសង់អគារ
34-	2517 -10	គ្រាប់ក្រួស ថ្មបាក់ឬកម្ទេចថ្មដែល ជាទូទៅត្រូវបានប្រើសម្រាប់សំណង់បេតុងសម្រាប់ក្រាលផ្លូវឬសម្រាប់ផ្លូវដែកឬជួរថ្មផ្សេងទៀត កម្ទេចថ្មនិងថ្មរឹង មិនថា ត្រូវកម្ទេចឬអត់ឡើយ
35-	2517-20	កម្ទេចថ្មសម្រាប់ក្រាលផ្លូវ សំណល់រឹងឬសំណល់ឧស្សាហកម្មស្រដៀងគ្នា ទោះបីជាមានឬមិនរួមបញ្ចូលសម្ភារៈដែលមាននៅក្នុងចំណងជើងរង 2517-10
36-	2517-30	ថ្មក្រាលថ្នល់
37-	2517-41	នៃថ្មម៉ាប
38-	2517-49	ផ្សេងទៀត

39-	2518-10	ថ្មដុឡូមីត មិនដុតឱ្យសុស
40-	2518-20	ថ្មដុឡូមីតដែលដុតសុស
41-	2518-30	ល្បាយម៉ដ្ឋដុឡូមីត
42-	2519-10	ម៉ាញ៉េស្យូមកាបូណាតធម្មជាតិ ( magnesite )
43-	2519-90	ផ្សេងទៀត
44-	2520-10	ម្នាងសិលា ម្នាងសិលាស្ងួត
45-	2520-20	បាយអ
46-	2521-00	ថ្មកំបោរកាសទីន ថ្មសម្រាប់ធ្វើកំបោរ ឬស៊ីម៉ង់ត៍
47-	2522-10	ថ្មកំបោរងាប់
48-	2522-20	ថ្មកំបោររស់
49-	2522-30	កំបោរស៊ីម៉ង់ត៍
50-	2524-10	ក្រូស៊ីដូលីត
51-	2524-90	ផ្សេងទៀត
52-	2525-10	ថ្មមីកាមិនទាន់ច្នៃ និងថ្មមីកាជាសន្លឹក ឬជាបន្ទះមិនស្មើជ្រុង
53-	2525-20	ម្សៅ Mica
54-	2526-10	មិនត្រូវបានកម្ទេច, មិនរលាយ
55-	2526-20	កម្ទេចឬម្សៅ
56-	2528-00	បូរ៉ាតធម្មជាតិ និងល្បាយខាប់របស់វា ( ទោះជាបានឬមិនបានដុតសុស ) ប៉ុន្តែលើកលែងនូវបូរ៉ាតដែលព្រែកចេញពីទឹកអំបិលធម្មជាតិ, អាស៊ីតបូរីក ធម្មជាតិដែលមានធាតុអាស៊ីតបូរីកមិនលើសពី៨៥% នៃH3BO3 ដោយ គណនាលើទម្ងន់ផលិតផលស្ងួត
57-	2529-10	ប្រភេទអ៊ីពណ៍ស
58-	2529-21	Fluorspar: មានកាល់ស្យូមផ្ទុយអ័រត្រឹម៩៧% ឬតិចជាង
59-	2529-22	មានកាល់ស្យូមផ្ទុយអ័រទម្ងន់លើសពី៩៧%
60-	2529-30	Leucite nepheline និង nepheline syenite
61-	2530-10	Vermiculite, perlite និង chlorites, unexpanded
62,	2530-20	Kieserite , epsomite ( ម៉ាញ៉េស្យូមស៊ុលផាតពីធម្មជាតិ )
63-	2530-90	ផ្សេងទៀត
64-	2601-11	វ៉ែដែកនិងសារធាតុខនិជក្រៅពីជាតិដែក និងមិនមែនសារធាតុដែក
65-	2601-12	វ៉ែដែកនិងសារធាតុខនិជក្រៅពីជាតិដែក និងមិនមែនសារធាតុដែក

66-	2601-20	ដែករៀតដុតរួច
67-	2602-00	វ៉ែដែកម៉ង់កាណែសរួមបញ្ចូលទាំងវ៉ែម៉ង់ហ្គាណុច ferruginous និងប្រមូលផ្តុំនូវមាតិកាម៉ង់កាណែសពី២០% ឬច្រើនជាងនេះដែលគណនាលើទម្ងន់ស្នូត។
68-	2603-00	វ៉ែទង់ដែងនិងកំហាប់របស់វា
69-	2604-00	វ៉ែនីកែលនិងកំហាប់របស់វា
70-	2605-00	វ៉ែកូបាល់និងកំហាប់របស់វា
71-	2606-00	វ៉ែអាណូមីញ៉ូមនិងកំហាប់របស់វា
72-	2607-00	វ៉ែសំណនិងកំហាប់របស់វា
73-	2608-00	វ៉ែស័ង្កសីនិងកំហាប់របស់វា
74-	2609-00	វ៉ែនិងកំហាប់របស់វា
75-	2610-00	វ៉ែក្រូមនិងកំហាប់របស់វា
76-	2611-00	វ៉ែតង់ស្តែននិងកំហាប់របស់វា
77-	2612-10	វ៉ែអ៊ុយរ៉ានីញ៉ូមនិងកំហាប់របស់វា
78-	2612-20	វ៉ែតូរ៉ូមនិងកំហាប់របស់វា
79-	2613-10	ដុតរួច
80-	2613-90	ផ្សេងទៀត
81-	2614-00	វ៉ែទីតាញ៉ូមនិងកំហាប់របស់វា
82-	2615-10	វ៉ែ Zirconiumនិងកំហាប់របស់វា
83-	2615-90	ផ្សេងទៀត
84-	2616-10	វ៉ែប្រាក់និងកំហាប់របស់វា
85-	2616-90	ផ្សេងទៀត
86-	2617-10	វ៉ែសំណប៉ាហាំងនិងកំហាប់របស់វា
87-	2617-90	ផ្សេងទៀត
88-	2618-00	អាចម៍លោហៈគ្រាប់ល្អិតៗ (ខ្សាច់អាចម៍លោហៈ) បានពីការផលិត ដែកឬដែកថែប
89-	2620-40	ដែលមានភាគច្រើនជាអាណូមីញ៉ូម
90-	2701-11	ធ្យូងអង់ត្រាស៊ីត
91-	2701-12	ធ្យូងថ្ម បើទោះជាទម្រង់ម៉ដ្ឋឬមិនម៉ដ្ឋក៏ដោយ តែមិនមែនទម្រង់ដុំ

92-	2701-19	ធ្យូងថ្មផ្សេងទៀត
93-	2701-20	ដុំធ្យូងរាងបួនជ្រុងឬមូល និងគ្រឿងឆេះរឹងប្រហាក់ប្រហែលដែលផលិតពីធ្យូងថ្ម
94-	2702-10	ធ្យូងថ្មលីក្រិតទោះបីបានឬមិនបានកិនកម្ទេចក៏ដោយ តែមិនផ្គុំជាដុំ
95-	2702-20	ធ្យូងថ្មលីក្រិតដែលផ្គុំជាដុំ
96-	2703-00	ធ្យូងក្រិត ទោះបីបានឬមិនបានសង្កត់ក្នុងទម្រង់ជាបាល់ក៏ដោយ ប៉ុន្តែមិនបានផ្គុំជាដុំ
97-	2709-00	ប្រេងឥន្ធនៈនិងប្រេងដែលទទួលបានពីប៊ែរ៉ូម ប្រេងឆៅ
98-	2710-91	មានប៉ូលីក្លរីណាតប៊ីហ្វេនីល (PCBs), ប៉ូលីក្លរីណាតទែរហ្វេនីល (PCTs) ឬ ប៉ូលីប្រូមីណាតប៊ីហ្វេនីល (PBBs)
99-	2710-99	ប្រេងសំណល់: ផ្សេងៗ
100-	2711-11	ឧស្ម័នធម្មជាតិ
101-	2711-21	ឧស្ម័នធម្មជាតិ
102-	2714-10	ប៊ីរ៉ូមឬប្រេងហ្សេល និងល្បាយខ្សាច់
103-	2714-90	ផ្សេងទៀត
104-	2804-10	អ៊ីដ្រូសែន
105-	2804-21	ឧស្ម័នកម្រ: argon
106-	2804-29	ឧស្ម័នកម្រ: ផ្សេងៗ
107-	2804-30	នីត្រូហ្សែន
108-	2804-40	អុកស៊ីសែន
109-	2844-50	ធាតុឥន្ធនៈ: (កាទ្រីច) បានបញ្ចេញថាមពលហើយ (irradiated) ក្នុងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ
110-	2853-00	សមាសធាតុអសរ៉ែង (រាប់បញ្ចូលទាំងទឹកបិទឬចម្លង និងទឹកសុទ្ធប្រហាក់ប្រហែល) ខ្យល់រាវ (ទោះបីបានឬមិនបានដកឧស្ម័នកម្រ) ខ្យល់បញ្ជូនដោយសម្ពាធសារធាតុសំរាប់ប៉ះពេញ លោហធាតុមានតម្លៃនៃសារធាតុប៉ះពេញផ្សេងទៀត
111-	3004-90	ផ្សេងទៀត
112-	3006-92	ផ្សេងទៀត: ឱសថកាកសំណល់
113-	3206-49	សារធាតុពណ៌ផ្សេងទៀតនិងផលិតផលរបស់វា: ផ្សេងទៀត

114-	3302-90	ផ្សេងទៀត
115-	3825-10	កាកសំណល់ក្នុងក្រុង
116-	3825-20	ទឹកស្អុយ
117-	3825-30	សំណល់វេជ្ជសាស្ត្រ
118-	3825-41	កាកសំណល់សារធាតុរំលាយសរីរាង្គ:ផ្សំជាមួយអាឡូសែន
119-	3825-49	កាកសំណល់សារធាតុរំលាយសរីរាង្គ other
120-	3825-50	សំណល់នៃសូលុយស្យុងសម្រាប់គ្រាំលោហធាតុ ពីប្រេងអ៊ីដ្រូលីក ពីប្រេងប្រាំងនិងថ្នាំការពារការឡើងកក
121-	3825-61	សំណល់ផ្សេងទៀត ដែលបានមកពីឧស្សាហកម្មគីមីឬសម្ព័ន្ធ ផ្សំឡើងដោយគីមីសរីរាង្គ
122-	3825-69	កាកសំណល់ផ្សេងទៀតពីឧស្សាហកម្មគីមី ឬសម្ព័ន្ធ: ផ្សេងៗ
123-	3825-90	ផ្សេងៗ
124-	3826-00	ដីម៉ាស៊ូតនិងល្បាយដែលមិនមានឬមានតិចជាង ៧០% ដោយទម្ងន់ប្រេងឬប្រេងដែលបានមកពីសារធាតុរ៉ែប៊ីត។
125-	3903-19	ប៉ូលីក្រេយ : ផ្សេងទៀត
126-	3915-10	ពីប៉ូលីមែរនៃអេទីឡែន
127-	3915-20	ពីប៉ូលីមែរនៃ styrene
128-	3915-30	ពីប៉ូលីមែរនៃក្លរីនីល
129-	3915-90	ប្លាស្ទិកផ្សេងទៀត
130-	4001-10	ជ័រកៅស៊ូធម្មជាតិរវាងទោះមាន ឬគ្មានបន្ថែមស្ពាន់ជ័រ ឬសារធាតុដទៃទៀត សម្រាប់ធ្វើឱ្យកាន់តែយឺតនិងជាប់បានយូរ
131-	4001-21	ជ័រកៅស៊ូធម្មជាតិ បន្ទះដែលសម្អុតដោយការផ្លើរភ្លើង
132-	4001-22	កៅស៊ូធម្មជាតិកំណត់តាមលក្ខណៈបច្ចេកទេស (TSNR)
133-	4001-29	កៅស៊ូធម្មជាតិនៅក្នុងទម្រង់ផ្សេងទៀត : ផ្សេងទៀត
134-	4001-30	ជ័របាឡាតា ជ័រ gutta-percha ជ័រ guayule ជ័រល្អិត និងជ័រធម្មជាតិប្រហាក់ប្រហែល
135-	4004-00	សំណល់ ចំនៀវ និងកម្ទេចនៃកៅស៊ូ (ក្រៅពីកៅស៊ូរឹង) និងម្សៅ និងគ្រាប់ដែលបានមកពីកាកសំណល់ទាំងនេះ

Party;

- (d) the MC contains relevant information from the original Certificate of Origin (Form AHK) pursuant to the data requirements listed in the Appendix (List of Data Requirements) and the FOB value shall be the FOB value of the goods exported from the intermediate exporting Party;
- (e) in the event that the information is not complete or circumvention is suspected, the final importing Party may request the original Certificate of Origin (Form AHK) be submitted to its respective competent authority; and
- (f) the verification procedures in Rule 17 (Retroactive Check) and Rule 18 (Verification Visit) shall also apply to the MC.

Rule 11

**Loss of the Certificate of Origin (Form AHK)**

In the event of theft, loss or destruction of a Certificate of Origin (Form AHK), the exporter may apply in writing to the issuing authority for a certified true copy of the original Certificate of Origin (Form AHK) or its copies. The certified true copy shall be made on the basis of the export documents in their possession and bear the words "CERTIFIED TRUE COPY". This copy shall bear the date of issuance of the original Certificate of Origin (Form AHK). The certified true copy of a Certificate of Origin (Form AHK) shall be issued no longer than one year from the date of issuance of the original Certificate of Origin (Form AHK).





**Rule 12**

**Presentation of the Certificate of Origin  
(Form AHK)**

1. For the purposes of claiming preferential tariff treatment, the importer shall submit to the customs authority of the importing Party at the time of import, a declaration, a Certificate of Origin (Form AHK) including supporting documents (i.e. invoices and, when required, Bill of Lading or other related transportation documents) issued in the Area of the exporting Party and other documents as required in accordance with the internal laws and regulations of the importing Party.

2. In the case where a Certificate of Origin (Form AHK) is rejected by the customs authority of the importing Party, the subject Certificate of Origin (Form AHK) shall be marked accordingly and the original Certificate of Origin (Form AHK) shall be returned to the issuing authority within a reasonable period but not exceeding 60 days from the date of rejection. The issuing authority shall be duly notified of the grounds for the denial of preferential tariff treatment.

3. In the case where a Certificate of Origin (Form AHK) is rejected, as stated in paragraph 2, the importing Party shall accept and consider the clarification made by the issuing authority and assess again whether or not the Certificate of Origin (Form AHK) can be accepted for the granting of the preferential tariff treatment. The clarifications shall be detailed and exhaustive in addressing the grounds of denial of preferential tariff treatment raised by the importing Party. If a clarification made by the issuing authority addresses the grounds for denial of preferential tariff treatment and satisfies the



requirements of this Chapter, the importing Party shall accept the Certificate of Origin (Form AHK) and grant preferential tariff treatment in accordance with its internal laws and regulations.

**Rule 13**

**Validity Period of the Certificate of Origin (Form AHK)**

1. The following time limit for the presentation of the Certificate of Origin (Form AHK) shall be observed:

- (a) the Certificate of Origin (Form AHK) shall be valid for a period of one year from the date of issuance and shall be submitted to the customs authority of the importing Party within that period; and
- (b) where the Certificate of Origin (Form AHK) is submitted to the customs authority of the importing Party after the expiration of the time limit for its submission, such Certificate of Origin (Form AHK) shall still be accepted where failure to observe the time limit for its submission results from *force majeure* or other valid causes beyond the control of the importer or the exporter.

2. In all cases, the customs authority of the importing Party may accept such Certificate of Origin (Form AHK) provided that the goods have been imported before the expiration of the time limit of the said Certificate of Origin (Form AHK).



**Rule 14**

**Waiver of Certificate of Origin (Form AHK)**

1. In the case of a consignment of goods originating in the exporting Party and not exceeding US\$ 200.00 FOB, the presentation of Certificate of Origin (Form AHK) shall be waived and the use of simplified declaration by the exporter that the goods in question have originated in the exporting Party shall be accepted. Goods sent through the post not exceeding US\$ 200.00 FOB shall also be similarly treated.

2. Without prejudice to the generality of paragraph 1, a Party may elect not to require submission of a Certificate of Origin (Form AHK).

**Rule 15**

**Treatment of Minor Discrepancies**

1. Where the origin of the goods is not in doubt, the discovery of minor discrepancies, such as typographical errors in the statements made in the Certificate of Origin (Form AHK) or made in other documents submitted to the customs authority of the importing Party for the purpose of carrying out the formalities for importing the goods, shall not *ipso facto* invalidate the Certificate of Origin (Form AHK), if it does in fact correspond to the goods submitted.

2. In the case where the exporting Party and the importing Party have different tariff classifications for a good subject to preferential tariff treatment, the goods shall be released at the most-favoured-nation rates or at the AHKFTA preferential rate, subject to the compliance of the applicable rules of origin, and no penalty or other charges shall be imposed in



accordance with the internal laws and regulations of the importing Party. Once the classification differences have been resolved, the correct rate shall be applied and any overpaid duty shall be refunded if applicable, in accordance with the internal laws and regulations of the importing Party, as soon as the issues have been resolved.

3. For multiple items declared under the same Certificate of Origin (Form AHK), a problem encountered with one of the items listed shall not affect or delay the granting of preferential tariff treatment and customs clearance of the remaining items listed in the Certificate of Origin (Form AHK). Subparagraph (c) of Rule 17 (Retroactive Check) may be applied to the problematic items.

**Rule 16**

**Record Keeping Requirement**

1. For the purposes of the verification process pursuant to Rule 17 (Retroactive Check) and Rule 18 (Verification Visit), the producer and/or exporter applying for the issuance of a Certificate of Origin (Form AHK) shall, subject to the internal laws and regulations of the exporting Party, keep its supporting records for application for not less than three years from the date of issuance of the Certificate of Origin (Form AHK).

2. The application for Certificate of Origin (Form AHK) and all documents related to such application shall be retained by the issuing authorities for not less than three years from the date of issuance.

3. Information relating to the validity of the Certificate of Origin (Form AHK) shall be furnished by



the issuing authority of the exporting Party upon request of the importing Party.

4. Any information communicated between the Parties concerned shall be treated as confidential and shall be used for purpose of the validation of Certificate of Origin (Form AHK) only.

**Rule 17**

**Retroactive Check**

The competent authority of the importing Party may request the competent authority of the exporting Party to conduct a retroactive check at random or when it has reasonable doubt as to the authenticity of the document or as to the accuracy of the information regarding the true origin of the goods in question or of certain parts thereof. Upon such request, the competent authority of the exporting Party shall conduct a retroactive check on the exporter or producer, subject to the following conditions:

- (a) the request for retroactive check shall be accompanied with the Certificate of Origin (Form AHK) concerned and shall specify the reasons and any additional information suggesting that the particulars given on the said Certificate of Origin (Form AHK) may be inaccurate, unless the retroactive check is requested on a random basis;
- (b) the competent authority of the exporting Party receiving a request for retroactive check shall respond to the request promptly and transmit the results of the retroactive check to the importing Party within 90 days upon the receipt of the request;



- (c) the competent authority of the importing Party may suspend the provisions on preferential tariff treatment to a good that is the subject of a retroactive check for the duration of that action or any part thereof. However, in accordance with the internal laws and regulations of the importing Party, the competent authority of the importing Party may release the good to the importer subject to any administrative measures deemed necessary, provided that it is not held to be subject to import prohibition or restriction and there is no suspicion of fraud. In the event that a determination is made by the importing Party that the good qualifies as an originating good of the exporting Party, any suspended preferential tariff treatment shall be reinstated; and
- (d) the competent authority of the importing Party, after receipt of the results of the retroactive check from the competent authority of the exporting Party, shall determine whether or not the subject good is an originating good. The entire process of retroactive check including the process of notifying the competent authority of the exporting Party the result of the determination of whether or not the good is an originating good shall be completed within 180 days upon the receipt of the request by the competent authority of the exporting Party.



**Rule 18**

**Verification Visit**

If the competent authority of the importing Party is not satisfied with the outcome of the retroactive check, it may, under exceptional cases, request for verification visit to the premises of the exporter or producer through the competent authority of the exporting Party in accordance with the following conditions:

- (a) Prior to conducting a verification visit, the competent authority of the importing Party shall:
  - (i) deliver a written request to conduct the proposed verification visit to:
    - (1) the exporter or producer whose premises are to be visited; and
    - (2) the competent authority of the exporting Party;
  - (ii) deliver a written notification to conduct the proposed verification visit to the importer of the goods that are subject to the verification visit;
  - (iii) the written request mentioned in subparagraph (a) (i) shall be as comprehensive as possible and includes:
    - (1) the name and contact details of the competent authority issuing the request;



- (2) the name of the exporter or producer whose premises are to be visited;
  - (3) the proposed date for the verification visit;
  - (4) the objective and scope of the proposed verification visit, including specific reference to the goods that are subject to the verification; and
  - (5) the names and designation or title of the officials of the importing Party performing the verification visit;
- (iv) obtain the written consent of the exporter or producer whose premises are to be visited;
- (b) Where a written consent from the exporter or producer is not obtained within 30 days upon receipt of the written request pursuant to subparagraph (a) (i), the competent authority of the importing Party may deny preferential tariff treatment to the goods that would have been the subject of the verification visit;
- (c) The competent authority of the exporting Party receiving the written request may postpone the proposed verification visit and notify the competent authority of the importing Party of such intention. Notwithstanding any postponement, any verification visit shall be carried out in accordance with the internal laws and regulations of the exporting Party





within 60 days upon the date of receipt of the request, or for a longer period as the concerned Parties may agree. The arrangement of the verification visit shall be agreed by the competent authorities of the importing and exporting Parties;

- (d) The competent authority of the importing Party conducting the verification visit shall provide the exporter or producer whose goods are the subject of the verification visit, and the competent authority of the exporting Party, with a written determination of whether or not the subject goods qualified as originating goods;
- (e) Any suspended preferential tariff treatment shall be reinstated upon the written determination referred to in subparagraph (d) that the goods qualify as originating goods;
- (f) The exporter or producer shall be allowed 30 days, upon receipt of the written determination, to provide in writing additional information regarding the eligibility of the goods to the competent authority of the importing Party. If the goods are still found to be non-originating, the final written determination shall be communicated by the competent authority of the importing Party to the competent authority of the exporting Party within 30 days upon receipt of additional information from the exporter or producer; and
- (g) The verification visit process, including the actual visit and determination of whether the subject goods are originating or not, shall be



carried out and its results communicated to the competent authority of the exporting Party within 180 days upon receipt of the written request pursuant to subparagraph (a) (i). While awaiting the results of the verification visit, subparagraph (c) of Rule 17 (Retroactive Check) on the suspension of preferential tariff treatment shall be applied.

**Rule 19**

**Confidentiality**

The Parties shall maintain, in accordance with their internal laws and regulations, the confidentiality of classified business information collected in the process pursuant to Rule 17 (Retroactive Check) and Rule 18 (Verification Visit) and shall protect such information from disclosure that could prejudice the competitive position of the person who provided the information. The information and documents collected in such process shall not be used for other purposes, including being used as evidence in administrative and judicial proceedings, without the explicit written permission of the Party providing such information.

**Rule 20**

**Documentation for Implementing Subparagraph 2 (b) of Article 9 (Direct Consignment) of this Chapter**

For the purposes of implementing subparagraph 2 (b) of Article 9 (Direct Consignment) of this Chapter, where transportation is effected through the area of one or more non-Parties, the following shall be produced to the competent authority of the importing Party:



- (a) the Bill of Lading or other related transportation documents issued in the exporting Party;
- (b) a Certificate of Origin (Form AHK) issued by the relevant issuing authority of the exporting Party, unless not required pursuant to Rule 14 (Waiver of Certificate of Origin (Form AHK));
- (c) a copy of the original commercial invoice in respect of the goods; and
- (d) supporting documents evidencing that the requirements of subparagraphs 2(b) (i) to (iii) of Article 9 (Direct Consignment) of this Chapter have been complied with.

**Rule 21**

**Exhibition Goods**

1. Goods sent from an exporting Party for exhibition in another Party and sold during or after the exhibition for importation into a Party shall be granted preferential tariff treatment accorded under this Agreement on the condition that the goods meet the requirements as set out in this Chapter, and provided that it is shown to the satisfaction of the relevant customs authority of the importing Party that:

- (a) an exporter has dispatched those goods from the Area of the exporting Party to the Party where the exhibition is held and has exhibited them there;
- (b) the exporter has sold the goods or transferred them to a consignee in the importing Party; and



(c) the goods have been consigned during the exhibition or immediately thereafter to the importing Party in the state in which they were sent for the exhibition.

2. For the purposes of paragraph 1, the Certificate of Origin (Form AHK) shall be provided to the customs authority of the importing Party. The name and address of the exhibition shall be indicated. The relevant customs authority of the Party where the exhibition took place may provide evidence together with supporting documents prescribed in subparagraph (d) of Rule 20 (Documentation for Implementing Subparagraph 2 (b) of Article 9 (Direct Consignment) of this Chapter) for the identification of the goods and the conditions under which they were exhibited.

3. Paragraph 1 shall apply to any trade, agricultural or crafts exhibition, fair or similar show or display in shops or business premises with a view to sale and where the goods remain under customs control during the exhibition.

**Rule 22**

**Third Party Invoicing**

1. The competent authority of the importing Party shall accept Certificates of Origin (Form AHK) in the case where the sales invoice is issued either by a company located in a third party or by an exporter for the account of the said company, provided that the goods meet the requirements of this Chapter.

2. The exporter shall indicate "Third party invoicing" and such information as name and country/party of the company issuing the invoice in the Certificate of Origin (Form AHK).



**Rule 23**

**Action against Fraudulent Acts**

1. When it is suspected that fraudulent acts in connection with the Certificate of Origin (Form AHK) have been committed, the Parties concerned shall cooperate in the action to be taken in the respective Parties against the persons involved to the extent permitted under their applicable internal laws and regulations.
  
2. Each Party shall provide legal sanctions for fraudulent acts related to the Certificate of Origin (Form AHK) in accordance with its internal laws and regulations.



APPENDIX

LIST OF DATA REQUIREMENTS

1. Exporter details	The name, address, Country/Party and contact details of the exporter
2. Shipment details (a Certificate of Origin (Form AHK) can only apply to a single shipment of goods)	<ul style="list-style-type: none"> <li>(i) Consignee's name, address and Country/Party</li> <li>(ii) Sufficient details to identify the consignment, such as importer's purchase order number, invoice number and date and Air Way Bill or Sea Way Bill or Bill of Lading</li> <li>(iii) Port of Discharge, as far as known</li> </ul>
3. Full description of goods	<ul style="list-style-type: none"> <li>(i) Marks and numbers on packages</li> <li>(ii) Detailed description of the goods, including HS Code (6-digit level), and if applicable, product number and brand name</li> <li>(iii) The relevant origin-conferring criteria</li> <li>(iv) Quantity of goods</li> <li>(v) FOB value when the Regional Value Content origin criterion is applied, except if the goods are exported from ASEAN Member States to Hong Kong, China</li> </ul>
4. Certification by issuing authority	Certification by the issuing authority that the goods specified in the Certificate of Origin (Form AHK) meet all the relevant requirements in Chapter 3 (Rules of Origin) based on the documents provided, and the date of issuance of the Certificate of Origin (Form AHK)
5. Certificate of Origin (Form AHK) number	A unique number assigned to the Certificate of Origin (Form AHK) by the issuing authority



ANNEX 3-2

PRODUCT SPECIFIC RULES

Headnote

1. Where a tariff heading or subheading is subject to a choice of Product Specific Rules, it shall be sufficient to comply with one of the rules. A Party shall permit the exporter of a good to decide which rule to use in determining if the good is originating.

2. A requirement of a change in tariff classification applies only to non-originating materials.

3. Where the change in tariff classification rule expressly excludes a change from other tariff classifications, the exclusion applies only to non-originating materials.

4. For the purposes of the column entitled "Origin Criteria" of this Annex:

**WO** means that the good must be wholly obtained or produced in accordance with subparagraph (a) of Article 3 (Origin Criteria) of Chapter 3 (Rules of Origin);

**RVC(XX)** means that the good must have a regional value content of not less than XX per cent as calculated under Article 6 (Calculation of Regional Value Content) of Chapter 3 (Rules of Origin);

**CC** means that all non-originating materials used in the production of the good have undergone a



change in tariff classification at the 2-digit level (i.e. a change in chapter) of the Harmonized System;

**CTH** means that all non-originating materials used in the production of the good have undergone a change in tariff classification at the 4-digit level (i.e. a change in heading) of the Harmonized System; and

**CTSH** means that all non-originating materials used in the production of the good have undergone a change in tariff classification at the 6-digit level (i.e. a change in subheading) of the Harmonized System.





Serial No.	HS Code (HS2012)	Product Description	Origin Criteria
01	0101.21	- Horses: pure-bred breeding animals	WO
02	0101.29	- Horses: other	WO
03	0101.30	- Asses	WO
04	0101.90	- Other	WO
05	0102.21	- Cattle: pure-bred breeding animals	WO
06	0102.29	- Cattle: other	WO
07	0102.31	- Buffalo: pure-bred breeding animals	WO
08	0102.39	- Buffalo: other	WO
09	0102.90	- Other	WO
10	0103.10	- Pure-bred breeding animals	WO
11	0103.91	- Other: weighing less than 50 kg	WO
12	0103.92	- Other: weighing 50 kg or more	WO
13	0104.10	- Sheep	WO
14	0104.20	- Goats	WO
15	0105.11	- Weighing not more than 185 g: fowls of the species Gallus domesticus	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
16	0105.12	- Weighing not more than 185 g: turkeys	WO
17	0105.13	- Weighing not more than 185 g: ducks	WO
18	0105.14	- Weighing not more than 185 g: geese	WO
19	0105.15	- Weighing not more than 185 g: guinea fowls	WO
20	0105.94	- Other: fowls of the species Gallus domesticus	WO
21	0105.99	- Other: other	WO
22	0106.11	- Mammals: primates	WO
23	0106.12	- Mammals: whales, dolphins and porpoises (mammals of the order Cetacea); manatees and dugongs (mammals of the order Sirenia); seals, sea lions and walruses(mammals of the suborder Pinnipedia)	WO
24	0106.13	- Mammals: camels and other camelids (Camelidae)	WO
25	0106.14	- Mammals: rabbits and hares	WO
26	0106.19	- Mammals: other	WO
27	0106.20	- Reptiles (including snakes and turtles)	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
28	0106.31	- Birds: birds of prey	WO
29	0106.32	- Birds: psittaciformes (including parrots, parakeets, macaws and cockatoos)	WO
30	0106.33	- Birds: ostriches; emus ( <i>Dromaius novaehollandiae</i> )	WO
31	0106.39	- Birds: other	WO
32	0106.41	- Insects: bees	WO
33	0106.49	- Insects: other	WO
34	0106.90	- Other	WO
35	0301.11	- Ornamental fish: freshwater	WO
36	0301.19	- Ornamental fish: other	WO
37	0301.91	- Other live fish: trout ( <i>Salmo trutta</i> , <i>Oncorhynchus mykiss</i> , <i>Oncorhynchus clarki</i> , <i>Oncorhynchus aguabonita</i> , <i>Oncorhynchus gilae</i> , <i>Oncorhynchus apache</i> and <i>Oncorhynchus chrysogaster</i> )	WO
38	0301.92	- Other live fish: eels ( <i>Anguilla</i> spp.)	WO
39	0301.93	- Other live fish: carp( <i>Cyprinus carpio</i> , <i>Carassius carassius</i> , <i>Ctenopharyngodon idellus</i> , <i>Hypophthalmichthys</i> spp., <i>Cirrhinus</i> spp., <i>Mylopharyngodon piceus</i> )	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
40	0301.94	- Other live fish: Atlantic and Pacific bluefin tunas (Thunnus thynnus, Thunnus orientalis)	WO
41	0301.95	- Other live fish: southern bluefin tunas (Thunnus maccoyii)	WO
42	0301.99	- Other live fish: other	WO
43	0407.11	- Fertilised eggs for incubation: of fowls of the species Gallus domesticus	WO
44	0407.19	- Fertilised eggs for incubation: other	WO
45	0407.21	- Other fresh eggs: of fowls of the species Gallus domesticus	WO
46	0407.29	- Other fresh eggs: other	WO
47	0407.90	- Others	WO
48	0409.00	Natural honey.	WO
49	0501.00	Human hair, unworked, whether or not washed or scoured; waste of human hair	WO
50	0701.10	- Seed	WO
51	0701.90	- Other	WO
52	0702.00	Tomatoes, fresh or chilled.	WO
53	0703.10	- Onions and shallots	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
54	0703.20	- Garlic	WO
55	0703.90	- Leeks and other alliaceous vegetables	WO
56	0704.10	- Cauliflowers and headed broccoli	WO
57	0704.20	- Brussels sprouts	WO
58	0704.90	- Other	WO
59	0705.11	- Lettuce: cabbage lettuce (head lettuce)	WO
60	0705.19	- Lettuce: other	WO
61	0705.21	- Chicory: Witloof chicory (Cichorium intybus var. foliosum)	WO
62	0705.29	- Chicory: other	WO
63	0706.10	- Carrots and turnips	WO
64	0706.90	- Other	WO
65	0707.00	Cucumbers and gherkins, fresh or chilled.	WO
66	0708.10	- Peas (Pisum sativum)	WO
67	0708.20	- Beans (Vigna spp., Phaseolus spp.)	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
68	0708.90	- Other leguminous vegetables	WO
69	0709.20	- Asparagus	WO
70	0709.30	- Aubergines (egg-plants)	WO
71	0709.40	- Celery other than celeriac	WO
72	0709.51	- Mushrooms and truffles: mushrooms of the genus Agaricus	WO
73	0709.59	- Mushrooms and truffles: other	WO
74	0709.60	- Fruits of the genus Capsicum or of the genus Pimenta	WO
75	0709.70	- Spinach, New Zealand spinach and orache spinach (garden spinach)	WO
76	0709.91	- Other: Globe artichokes	WO
77	0709.92	- Other: Olives	WO
78	0709.93	- Other: pumpkins, squash and gourds (Cucurbita spp.)	WO
79	0709.99	- Other: other	WO
80	0710.10	- Potatoes	WO
81	0710.29	- Leguminous vegetables, shelled or unshelled: other	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
82	0710.30	- Spinach, New Zealand spinach and orache spinach (garden spinach)	WO
83	0710.40	- Sweet corn	WO
84	0710.80	- Other vegetables	WO
85	0710.90	- Mixtures of vegetables	WO
86	0714.10	- Manioc (cassava)	WO
87	0801.21	- Brazil nuts: in shell	WO
88	0801.31	- Cashew nuts: in shell	WO
89	0802.11	- Almonds: in shell	WO
90	0802.21	- Hazelnuts or filberts (Corylus spp.): in shell	WO
91	0802.31	- Walnuts: in shell	WO
92	0804.10	- Dates	WO
93	0804.20	- Figs	WO
94	0804.30	- Pineapples	WO
95	0804.40	- Avocados	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
96	0804.50	- Guavas, mangoes and mangosteens	WO
97	0805.10	- Oranges	WO
98	0805.20	- Mandarins (including tangerines and satsumas); clementines, wilkings and similar citrus hybrids	WO
99	0805.40	- Grapefruit, including pomelos	WO
100	0805.50	- Lemons (Citrus limon, Citrus limonum) and limes (Citrus aurantifolia, Citrus latifolia)	WO
101	0805.90	- Other	WO
102	0806.10	- Fresh	WO
103	0806.20	- Dried	WO
104	0807.11	- Melons (including watermelons): watermelons	WO
105	0807.19	- Melons (including watermelons): other	WO
106	0807.20	- Papaws (papayas)	WO
107	0808.10	- Apples	WO
108	0808.30	- Pears	WO
109	0808.40	- Quinces	WO





Serial No.	HS Code (HS2012)	Product Description	Origin Criteria
110	0809.10	- Apricots	WO
111	0809.21	- Cherries: sour cherries ( <i>Prunus cerasus</i> )	WO
112	0809.29	- Cherries: other	WO
113	0809.30	- Peaches, including nectarines	WO
114	0809.40	- Plums and sloes	WO
115	0810.10	- Strawberries	WO
116	0810.20	- Raspberries, blackberries, mulberries and loganberries	WO
117	0810.30	- Black, white or red currants and gooseberries	WO
118	0810.40	- Cranberries, bilberries and other fruits of the genus <i>Vaccinium</i>	WO
119	0810.50	- Kiwifruit	WO
120	0810.60	- Durians	WO
121	0810.70	- Persimmons	WO
122	0810.90	- Other	WO
123	1001.11	- Durum wheat: seed	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
124	1001.19	- Durum wheat: other	WO
125	1001.91	- Other: seed	WO
126	1001.99	- Other: other	WO
127	1002.10	- Seed	WO
128	1002.90	- Other	WO
129	1003.10	- Seed	WO
130	1003.90	- Other	WO
131	1004.10	- Seed	WO
132	1004.90	- Other	WO
133	1005.10	- Seed	WO
134	1005.90	- Other	WO
135	1006.10	- Rice in the husk (paddy or rough)	WO
136	1006.20	- Husked (brown) rice	WO
137	1006.30	- Semi-milled or wholly milled rice, whether or not polished or glazed	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
138	1006.40	- Broken rice	WO
139	1007.10	- Seed	WO
140	1007.90	- Other	WO
141	1008.10	- Buckwheat	WO
142	1008.21	- Millet: seed	WO
143	1008.29	- Millet: other	WO
144	1008.30	- Canary seeds	WO
145	1008.40	- Fonio (Digitaria spp.)	WO
146	1008.50	- Quinoa (Chenopodium quinoa)	WO
147	1008.60	- Triticale	WO
148	1008.90	- Other cereals	WO
149	1201.10	- Seed	WO
150	1201.90	- Other	WO
151	1202.30	- Seed	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
152	1202.41	- Other: in shell	WO
153	1203.00	Copra.	WO
154	1205.10	- Low erucic acid rape or colza seeds	WO
155	1205.90	- Other	WO
156	1206.00	Sunflower seeds, whether or not broken.	WO
157	1207.10	- Palm nuts and kernels	WO
158	1207.21	- Cotton seeds: seed	WO
159	1207.29	- Cotton seeds: other	WO
160	1207.30	- Castor oil seeds	WO
161	1207.40	- Sesamum seeds	WO
162	1207.50	- Mustard seeds	WO
163	1207.60	- Safflower (Carthamus tinctorius) seeds	WO
164	1207.70	- Melon seeds	WO
165	1207.91	- Other: poppy seeds	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
166	1207.99	- Other: other	WO
167	1210.10	-Hop cones, neither ground nor powdered nor in the form of pellets	WO
168	1211.20	- Ginseng roots	WO
169	1211.30	- Coca leaf	WO
170	1211.40	- Poppy straw	WO
171	1211.90	- Other	WO
172	1212.21	- Seaweeds and other algae: fit for human consumption	WO
173	1212.29	- Seaweeds and other algae: other	WO
174	1212.91	- Other: sugar beet	WO
175	1213.00	Cereal straw and husks, unprepared, whether or not chopped, ground, pressed or in the form of pellets.	WO
176	1301.20	- Gum Arabic	WO
177	1301.90	- Other	WO
178	1401.10	- Bamboos	WO
179	1401.20	- Rattans	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
180	1401.90	- Other	WO
181	1517.90	- Other	WO
182	1902.30	- Other pasta	RVC(40) or CC
183	1905.90	- Other	RVC(40) or CTH
184	2103.90	- Other	RVC(40) or CTH
185	2525.30	- Mica waste	WO
186	2619.00	Slag, dross (other than granulated slag), scalings and other waste from the manufacture of iron or steel.	WO
187	2620.11	- Containing mainly zinc: hard zinc spelter	WO
188	2620.19	- Containing mainly zinc: other	WO
189	2620.21	- Containing mainly lead: leaded gasoline sludges and leaded anti-knock compound sludges	WO
190	2620.29	- Containing mainly lead: other	WO
191	2620.30	- Containing mainly copper	WO
192	2620.60	- Containing arsenic, mercury, thallium or their mixtures, of a kind used for the extraction of arsenic or those metals or for	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
		the manufacture of their chemical compounds	
193	2620.91	- Other: containing antimony, beryllium, cadmium, chromium or their mixtures	WO
194	2620.99	- Other: other	WO
195	2621.10	- Ash and residues from the incineration of municipal waste	WO
196	2621.90	- Other	WO
197	5103.20	- Other waste of wool or of fine animal hair	Obtained from sheep, lambs or other animals raised in either Party under AHKFTA
198	5103.30	- Waste of coarse animal hair	Obtained from sheep, lambs or other animals raised in either Party under AHKFTA
199	6309.00	Worn clothing and other worn articles.	WO
200	6310.10	- Sorted	WO
201	6310.90	- Other	WO
202	7101.10	- Natural pearls	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
203	7101.21	- Cultured pearls: unworked	WO
204	7108.12	- Non-monetary: other unwrought forms	RVC(40) or CTH
205	7112.30	- Ash containing precious metal or precious metal compounds	WO
206	7112.91	- Other: of gold, including metal clad with gold but excluding sweepings containing other precious metals	WO
207	7112.92	- Other: of platinum, including metal clad with platinum but excluding sweepings containing other precious metals	WO
208	7112.99	- Other: other	WO
209	7404.00	Copper waste and scrap.	WO
210	7503.00	Nickel waste and scrap.	WO
211	7602.00	Aluminium waste and scrap.	WO
212	7606.11	- Rectangular (including square): of aluminium, not alloyed	RVC(40) or CTH
213	7606.12	- Rectangular (including square): of aluminium alloys	RVC(40) or CTH
214	7606.91	- Other: of aluminium, not alloyed	RVC(40) or CTH
215	7802.00	Lead waste and scrap.	WO





Serial No.	HS Code (HS2012)	Product Description	Origin Criteria
216	7902.00	Zinc waste and scrap.	WO
217	8002.00	Tin waste and scrap.	WO
218	8101.97	- Other: waste and scrap	WO
219	8102.97	- Other: waste and scrap	WO
220	8103.30	- Waste and scrap	WO
221	8104.20	- Waste and scrap	WO
222	8105.30	- Waste and scrap	WO
223	8107.30	- Waste and scrap	WO
224	8108.30	- Waste and scrap	WO
225	8109.30	- Waste and scrap	WO
226	8110.20	- Waste and scrap	WO
227	8112.13	- Beryllium: waste and scrap	WO
228	8112.22	- Chromium: waste and scrap	WO
229	8112.52	- Thallium: waste and scrap	WO



Serial No.	HS Code (HS2012)	Product Description	Origin Criteria
230	8412.21	- Hydraulic power engines and motors: linear acting (cylinders)	RVC(40) or CTSH
231	8462.10	-Forging or die-stamping machines (including presses) and hammers	RVC(40) or CTH
232	8486.40	- Machines and apparatus specified in Note 9 (C) to this Chapter	RVC(40) or CTSH
233	8523.41	- Optical media: unrecorded	RVC(40) or CTH
234	8534.00	Printed circuits.	RVC(40) or CTH
235	8542.39	- Electronic integrated circuits: other	RVC(40) or CTSH
236	8542.90	- Parts	RVC(40) or CTH
237	8548.10	- Waste and scrap of primary cells, primary batteries and electric accumulators; spent primary cells, spent primary batteries and spent electric accumulators	WO



ANNEX 3-3

PRODUCT SPECIFIC RULES TO BE REVIEWED

Pending the final outcome of the negotiations on the Product Specific Rules (PSR) of the tariff lines listed under this Annex, the Parties agree to apply the origin criteria of Wholly Obtained (WO), or Produced Exclusively (PE) referred to in subparagraphs (a) and (b) of Article 3 (Origin Criteria) respectively, or the General Rule (RVC(40)) referred to in paragraph 1 of Article 5 (Not Wholly Obtained or Produced Goods) to a good, and all other applicable requirements under this Chapter. This paragraph shall be applied without prejudice to the outcome of the future PSR negotiations of the tariff lines under this Annex.

Serial No.	HS Code (HS2012)	Product Description
1.	2106.90	- Other
2.	2402.20	- Cigarettes containing tobacco
3.	2502.00	Unroasted iron pyrites.
4.	2503.00	Sulphur of all kinds, other than sublimed sulphur, precipitated sulphur and colloidal sulphur.
5.	2504.10	- In powder or in flakes
6.	2504.90	- Other
7.	2505.10	- Silica sands and quartz sands
8.	2505.90	- Other



Serial No.	HS Code (HS2012)	Product Description
9.	2506.10	- Quartz
10.	2506.20	- Quartzite
11.	2507.00	Kaolin and other kaolinic clays, whether or not calcined.
12.	2508.10	- Bentonite
13.	2508.30	- Fire-clay
14.	2508.40	- Other clays
15.	2508.50	- Andalusite, kyanite and sillimanite
16.	2508.60	- Mullite
17.	2508.70	- Chamotte or dinas earths
18.	2509.00	Chalk.
19.	2510.10	- Unground
20.	2510.20	- Ground
21.	2511.10	- Natural barium sulphate (barytes)
22.	2511.20	- Natural barium carbonate (witherite)
23.	2512.00	Siliceous fossil meals (for example, kieselguhr, tripolite and diatomite) and similar siliceous earths, whether or not calcined, of an apparent specific gravity of 1 or less.
24.	2513.10	- Pumice stone
25.	2513.20	- Emery, natural corundum, natural garnet and other natural abrasives



Serial No.	HS Code (HS2012)	Product Description
26.	2514.00	Slate, whether or not roughly trimmed or merely cut, by sawing or otherwise, into blocks or slabs of a rectangular (including square) shape.
27.	2515.11	- Marble and travertine: crude or roughly trimmed
28.	2515.12	- Marble and travertine: merely cut, by sawing or otherwise, into blocks or slabs of a rectangular (including square) shape
29.	2515.20	- Ecaussine and other calcareous monumental or building stone; alabaster
30.	2516.11	- Granite: crude or roughly trimmed
31.	2516.12	- Granite: merely cut, by sawing or otherwise, into blocks or slabs of a rectangular (including square) shape
32.	2516.20	- Sandstone
33.	2516.90	- Other monumental or building stone
34.	2517.10	- Pebbles, gravel, broken or crushed stone, of a kind commonly used for concrete aggregates, for road metalling or for railway or other ballast, shingle and flint, whether or not heat-treated
35.	2517.20	- Macadam of slag, dross or similar industrial waste, whether or not incorporating the materials cited in subheading 2517.10
36.	2517.30	- Tarred macadam
37.	2517.41	- Granules, chippings and powder, of stones of heading 25.15 or 25.16, whether or not heat-treated: of marble
38.	2517.49	- Granules, chippings and powder, of stones of heading 25.15 or 25.16, whether or not heat-treated: other



Serial No.	HS Code (HS2012)	Product Description
39.	2518.10	- Dolomite, not calcined or sintered
40.	2518.20	- Calcined or sintered dolomite
41.	2518.30	- Dolomite ramming mix
42.	2519.10	- Natural magnesium carbonate (magnesite)
43.	2519.90	- Other
44.	2520.10	- Gypsum; anhydrite
45.	2520.20	- Plasters
46.	2521.00	Limestone flux; limestone and other calcareous stone, of a kind used for the manufacture of lime or cement.
47.	2522.10	- Quicklime
48.	2522.20	- Slaked lime
49.	2522.30	- Hydraulic lime
50.	2524.10	- Crocidolite
51.	2524.90	- Other
52.	2525.10	- Crude mica and mica rifted into sheets or splittings
53.	2525.20	- Mica powder
54.	2526.10	- Not crushed, not powdered
55.	2526.20	- Crushed or powdered
56.	2528.00	Natural borates and concentrates thereof (whether or not calcined), but not including borates separated from natural brine; natural boric acid containing not more than 85 % of H <sub>3</sub> BO <sub>3</sub> calculated on the dry weight.



Serial No.	HS Code (HS2012)	Product Description
57.	2529.10	- Feldspar
58.	2529.21	- Fluorspar: containing by weight 97 % or less of calcium fluoride
59.	2529.22	- Fluorspar: containing by weight more than 97 % of calcium fluoride
60.	2529.30	- Leucite; nepheline and nepheline syenite
61.	2530.10	- Vermiculite, perlite and chlorites, unexpanded
62.	2530.20	- Kieserite, epsomite (natural magnesium sulphates)
63.	2530.90	- Other
64.	2601.11	- Iron ores and concentrates, other than roasted iron pyrites: non-agglomerated
65.	2601.12	- Iron ores and concentrates, other than roasted iron pyrites: agglomerated
66.	2601.20	- Roasted iron pyrites
67.	2602.00	Manganese ores and concentrates, including ferruginous manganese ores and concentrates with a manganese content of 20 % or more, calculated on the dry weight.
68.	2603.00	Copper ores and concentrates.
69.	2604.00	Nickel ores and concentrates.
70.	2605.00	Cobalt ores and concentrates.
71.	2606.00	Aluminium ores and concentrates.
72.	2607.00	Lead ores and concentrates.
73.	2608.00	Zinc ores and concentrates.



Serial No.	HS Code (HS2012)	Product Description
74.	2609.00	Tin ores and concentrates.
75.	2610.00	Chromium ores and concentrates.
76.	2611.00	Tungsten ores and concentrates.
77.	2612.10	- Uranium ores and concentrates
78.	2612.20	- Thorium ores and concentrates
79.	2613.10	- Roasted
80.	2613.90	- Other
81.	2614.00	Titanium ores and concentrates:
82.	2615.10	- Zirconium ores and concentrates
83.	2615.90	- Other
84.	2616.10	- Silver ores and concentrates
85.	2616.90	- Other
86.	2617.10	- Antimony ores and concentrates
87.	2617.90	- Other
88.	2618.00	Granulated slag (slag sand) from the manufacture of iron or steel.
89.	2620.40	- Containing mainly aluminium
90.	2701.11	- Coal, whether or not pulverised, but not agglomerated: anthracite
91.	2701.12	- Coal, whether or not pulverised, but not agglomerated: bituminous coal





Serial No.	HS Code (HS2012)	Product Description
92.	2701.19	- Coal, whether or not pulverised, but not agglomerated: other coal
93.	2701.20	- Briquettes, ovoids and similar solid fuels manufactured from coal
94.	2702.10	- Lignite, whether or not pulverised, but not agglomerated
95.	2702.20	- Agglomerated lignite
96.	2703.00	Peat (including peat litter), whether or not agglomerated.
97.	2709.00	Petroleum oils and oils obtained from bituminous minerals, crude:
98.	2710.91	- Waste oils: containing polychlorinated biphenyls (PCBs), polychlorinated terphenyls (PCTs) or polybrominated biphenyls (PBBs)
99.	2710.99	- Waste oils: other
100.	2711.11	- Liquefied: natural gas
101.	2711.21	- In gaseous state: natural gas
102.	2714.10	- Bituminous or oil shale and tar sands
103.	2714.90	- Other
104.	2804.10	- Hydrogen
105.	2804.21	- Rare gases: argon
106.	2804.29	- Rare gases: other
107.	2804.30	- Nitrogen
108.	2804.40	- Oxygen



Serial No.	HS Code (HS2012)	Product Description
109.	2844.50	- Spent (irradiated) fuel elements (cartridges) of nuclear reactors
110.	2853.00	Other inorganic compounds (including distilled or conductivity water and water of similar purity); liquid air (whether or not rare gases have been removed); compressed air; amalgams, other than amalgams of precious metals.
111.	3004.90	- Other
112.	3006.92	- Other: waste pharmaceuticals
113.	3206.49	- Other colouring matter and other preparations: other
114.	3302.90	- Other
115.	3825.10	- Municipal waste
116.	3825.20	- Sewage sludge
117.	3825.30	- Clinical waste
118.	3825.41	- Waste organic solvents: halogenated
119.	3825.49	- Waste organic solvents: other
120.	3825.50	- Wastes of metal picking liquors, hydraulic fluids, brake fluids and anti-freeze fluids
121.	3825.61	- Other wastes from chemical or allied industries: mainly containing organic constituents
122.	3825.69	- Other wastes from chemical or allied industries: other
123.	3825.90	- Other



Serial No.	HS Code (HS2012)	Product Description
124.	3826.00	Biodiesel and mixtures thereof, not containing or containing less than 70 % by weight of petroleum oils or oils obtained from bituminous minerals.
125.	3903.19	- Polystyrene : other
126.	3915.10	- Of polymers of ethylene
127.	3915.20	- Of polymers of styrene
128.	3915.30	- Of polymers of vinyl chloride
129.	3915.90	- Of other plastics
130.	4001.10	- Natural rubber latex, whether or not pre-vulcanised
131.	4001.21	- Natural rubber in other forms: smoked sheets
132.	4001.22	- Natural rubber in other forms: technically specified natural rubber (TSNR)
133.	4001.29	- Natural rubber in other forms: other
134.	4001.30	- Balata, gutta-percha, guayule, chicle and similar natural gums
135.	4004.00	Waste, parings and scrap of rubber (other than hard rubber) and powders and granules obtained therefrom.
136.	4115.20	- Parings and other waste of leather or of composition leather, not suitable for the manufacture of leather articles; leather dust, powder and flour
137.	4501.90	- Other
138.	5003.00	Silk waste (including cocoons unsuitable for reeling, yarn waste and garnetted stock).





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/១១៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៤ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនិយមកម្មដល់លោកស្រី **គីម អ៊ុនហឿ** (KIM EUNHEE) ជនជាតិ កូរ៉េ សញ្ជាតិកូរ៉េ កើតថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៧១ នៅសាធារណរដ្ឋកូរ៉េ។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ។

២០២០.១១.១៧

*សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**នាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/១១៤៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៤ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោកស្រី **គីម ហ៊ឺយ៉ុន** (KIM HEEYUN) ជនជាតិ កូរ៉េ សញ្ជាតិកូរ៉េ កើតថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៦៨ នៅសាធារណរដ្ឋកូរ៉េ។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

បានល. ២០១១. ១២១១

*ន សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានបម្រុងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិកោសលបណ្ឌិត **យិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/១១៧០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៤ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **ហា ឆុង យ៉ុង (HA CHUNG YONG)** ជនជាតិកូរ៉េ សញ្ជាតិកូរ៉េ កើតថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៦ នៅសាធារណរដ្ឋកូរ៉េ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

២០១១.១២១២

*Handwritten signature*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១១៧១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **ស៊ូ ជិនសាន** (SU JINSHAN) ជនជាតិ ចិន សញ្ជាតិ ចិន កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៨៣ នៅខេត្តហ្វឺន សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

២០២០.២០១១.១២១៣

*ស ហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានបម្រុងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១១ ៧២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្មដល់លោក **វ៉ាន ផៃកុន (WANG PEIKUN)** ជនជាតិ ចិន សញ្ជាតិ ចិន កើតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៨៦ នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

២០២០. ២០១១. ១២១២

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **យិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១១ ៧៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **ស៊ូ ស្វងស៊ូ** (SU SHUANGSHU) ជនជាតិ ចិន សញ្ជាតិ ចិន កើតនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩៣ នៅខេត្តហ្វឺន រដ្ឋសាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ២០១១ . ១២១៧

*នរោត្តម សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១១៧៤

**ព្រះអរុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនីយកម្មដល់អ្នកស្រី **លីនា ឆីនា** (LI NA) ជនជាតិ ចិន សញ្ជាតិ ចិន កើតនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ១៩៨៣ នៅខេត្តសាអាសស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរ ឈ្មោះជា **ចាង លីនា** (ZHANG LINA) ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ២០១១. ១២១៦

*Handwritten signature*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

*Handwritten signature*  
**កិត្តិនីតិកោសលបណ្ឌិត មីន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/១១៧៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **គីង ហឺបីង** (GENG HEPING) ជនជាតិ ចិន សញ្ជាតិ ចិន កើតនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៦៣ នៅខេត្តជាងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

២០១១.២០១១.១២១៧

*Handwritten signature*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រី ប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

*Handwritten signature*

កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



**ព្រះរាជក្រឹត្យ**

យើង

នស/រកត/១១២០/ ១១៧៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០១០៥/០១៩ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ ស្តីពីការបង្កើតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានការយល់ព្រមពីសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

**ត្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំងចៅក្រមកម្មសិក្សា ព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន ៥៥នាក់ ឱ្យទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត:

- ក- សាលាដំបូងខេត្តកណ្តាល**
  - ១- លោក **ស៊ី មញ្ញា** ជាចៅក្រមកម្មសិក្សា
- ខ- សាលាដំបូងខេត្តកំពង់ចាម**
  - ១- លោក **ហុន លីមង្គល** ជាចៅក្រមកម្មសិក្សា
  - ២- លោក **ផួន ពិសិដ្ឋ** ជាចៅក្រមកម្មសិក្សា



- គ- សាលាដំបូងខេត្តត្បូងឃ្មុំ
  - ១- លោក **វ៉េង គឹមនាយ** ជាចៅក្រមកម្មសិក្សា
- ឃ- សាលាដំបូងខេត្តបាត់ដំបង
  - ១- លោកស្រី **នុត សុម៉ារី** ជាចៅក្រមកម្មសិក្សា
  - ២- លោក **គី ធីវ៉េង** ជាចៅក្រមកម្មសិក្សា
- ង- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ
  - ១- លោកស្រី **ថោង ម៉ារឌីណា** ជាចៅក្រមកម្មសិក្សា
  - ២- លោក **ច័ន្ទ ជារិទ្ធ** ជាព្រះរាជអាជ្ញារងកម្មសិក្សា
- ច- សាលាដំបូងខេត្តសៀមរាប
  - ១- លោកស្រី **លី ស៊ីវណា** ជាចៅក្រមកម្មសិក្សា
- ឆ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ
  - ១- លោក **ស៊ឹម វិធី** ជាចៅក្រមកម្មសិក្សា
  - ២- លោក **វ៉េង គឹមឃ្មុំ** ជាព្រះរាជអាជ្ញារងកម្មសិក្សា
- ជ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តប៉ៃលិន
  - ១- លោក **ប៊ិន សក្កា** ជាចៅក្រមកម្មសិក្សា
  - ២- លោក **ទេព ឃុនន័យ** ជាព្រះរាជអាជ្ញារងកម្មសិក្សា
- ឈ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
  - ១- លោក **ព្រ័ត្ន ម៉ូនីន** ជាចៅក្រមកម្មសិក្សា
  - ២- លោកស្រី **ស៊ី មណ្ឌីកា** ជាចៅក្រមកម្មសិក្សា
  - ៣- លោក **ស៊ិន វិសុទ្ធ** ជាព្រះរាជអាជ្ញារងកម្មសិក្សា
  - ៤- លោក **លុយ ធីហ្វុរ** ជាព្រះរាជអាជ្ញារងកម្មសិក្សា
- ញ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តកំពត
  - ១- លោកស្រី **សេង ម៉ាណុម** ជាចៅក្រមកម្មសិក្សា
  - ២- លោក **ឈារី ម៉ារ៉ូ** ជាព្រះរាជអាជ្ញារងកម្មសិក្សា
  - ៣- លោកស្រី **វ៉េង សុខឃឹម** ជាព្រះរាជអាជ្ញារងកម្មសិក្សា
- ដ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ
  - ១- លោក **ហោ ចាន់ពិសី** ជាចៅក្រមកម្មសិក្សា
  - ២- លោក **រ៉ែន នរិទ្ធ** ជាព្រះរាជអាជ្ញារងកម្មសិក្សា
  - ៣- លោក **វ៉ា ប្រុស** ជាព្រះរាជអាជ្ញារងកម្មសិក្សា
- ឧ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តតាកែវ
  - ១- លោក **លី គឹមស៊ាន** ជាចៅក្រមកម្មសិក្សា
  - ២- លោក **គុជ ភារ៉ា** ជាចៅក្រមកម្មសិក្សា
  - ៣- លោក **ញ៉ាង មូរី** ជាព្រះរាជអាជ្ញារងកម្មសិក្សា
  - ៤- លោក **ស្រីវ គឹមស្រស់** ជាព្រះរាជអាជ្ញារងកម្មសិក្សា



**ខ- សាលាដំបូងខេត្តកំពង់ឆ្នាំង**

១- លោក **សោម វិរៈ** ជាចៅក្រមកម្មសិក្សា

**គ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តកំពង់ធំ**

១- លោក **វេង សុសន្ទា** ជាចៅក្រមកម្មសិក្សា

២- លោក **សៅ សង្ឃារ៉ា** ជាព្រះរាជអាជ្ញារងកម្មសិក្សា

៣- លោក **នាយ សុត្រា** ជាព្រះរាជអាជ្ញារងកម្មសិក្សា

**ឃ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់**

១- លោក **កុម ស៊ុនម៉ិញ** ជាចៅក្រមកម្មសិក្សា

២- លោកស្រី **សាមនាយ លីនណា** ជាចៅក្រមកម្មសិក្សា

៣- លោក **ម៉ុង តាំងធី** ជាព្រះរាជអាជ្ញារងកម្មសិក្សា

៤- លោកស្រី **ខាំ វណ្ណមុន្នីវ័ត្ត** ជាព្រះរាជអាជ្ញារងកម្មសិក្សា

**ង- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តព្រៃវែង**

១- លោក **មីន ម៉ុងនិល** ជាចៅក្រមកម្មសិក្សា

២- លោកស្រី **អ៊ុំ វ័ត្តនា** ជាព្រះរាជអាជ្ញារងកម្មសិក្សា

**ច- សាលាដំបូងខេត្តក្រចេះ**

១- លោក **ជា ឆោ** ជាចៅក្រមកម្មសិក្សា

២- លោកស្រី **ឡេង ស៊ុនសុជាតិ** ជាចៅក្រមកម្មសិក្សា

**ដ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តស្វាយរៀង**

១- លោក **សេង សែនតិរេង** ជាចៅក្រមកម្មសិក្សា

២- លោកស្រី **គុម ជេដ្ឋា** ជាចៅក្រមកម្មសិក្សា

៣- លោក **ឡុវ៉ា អន្តប្រធាន** ជាព្រះរាជអាជ្ញារងកម្មសិក្សា

**ឆ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង**

១- លោក **លី គឹមនាយ** ជាចៅក្រមកម្មសិក្សា

២- លោក **សៅ យុណារិទ្ធ** ជាព្រះរាជអាជ្ញារងកម្មសិក្សា

**ច- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តកោះកុង**

១- លោក **ប្រសើ រីនី** ជាចៅក្រមកម្មសិក្សា

២- លោក **ម៉ែ គីរេង** ជាព្រះរាជអាជ្ញារងកម្មសិក្សា

៣- លោក **អេង ចាន់តារ៉ា** ជាព្រះរាជអាជ្ញារងកម្មសិក្សា

**ឝ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តរតនគិរី**

១- លោក **សាយ គុហាវ** ជាចៅក្រមកម្មសិក្សា

២- លោក **មុត សង្ឃតិ** ជាព្រះរាជអាជ្ញារងកម្មសិក្សា

៣- លោក **ហាង សង្ឃតិ** ជាព្រះរាជអាជ្ញារងកម្មសិក្សា

៤- លោក **កែវ ភក្តី** ជាព្រះរាជអាជ្ញារងកម្មសិក្សា



ឆ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

១- លោក **ម៉ុក ស៊ីនឆាន់**

ជាចៅក្រមកម្មសិក្សា

២- លោក **សិវ ចិន្ទាន់**

ជាព្រះរាជអាជ្ញារងកម្មសិក្សា

ឆ- សាលាដំបូង-អយ្យការអមសាលាដំបូងខេត្តព្រះវិហារ

១- លោកស្រី **សម្បត្ត មុនីតា**

ជាចៅក្រមកម្មសិក្សា

២- លោក **បុប សានី**

ជាព្រះរាជអាជ្ញារងកម្មសិក្សា

**មាត្រា២ :** អស់លោក លោកស្រី ដែលមានឈ្មោះក្នុងមាត្រា១ ខាងលើនេះ ត្រូវបំពេញកម្មសិក្សារយៈពេល១២ (ដប់ពីរ)ខែ ចាប់ពីថ្ងៃតែងតាំង ។

**មាត្រា៣ :** ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។


ព.រល. ២០១១. ១២១៤

*សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១១ ៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៤/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តម្កើងឋាននុរាស័ក្តិ **ឧត្តមសេនីយ៍ទោ ជល់ឧត្តមសេនីយ៍ត្រី ហួន ចាន់ថាសនា** អគ្គលេខ ៥៤៩២៦ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

២០២០. ២០១១. ១ ២១៧

*នរោត្តម សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិកាសលបណ្ឌិត **មិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១១៩៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៧ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីគណបក្សនយោបាយ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៣១៧/០០៣ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៧/០០៧ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ដែលប្រកាសឲ្យ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្ស នយោបាយ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០១ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី(សួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ត្រូវបានផ្តល់នីតិសម្បទាឡើងវិញឲ្យឈ្មោះ លី ស្រីវណា ភេទ ស្រី កើតថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៦៩ ដែល ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលដីកា លេខៈ ៣៤០(៨) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានោះទៅ។

២០២០-២០១១-១២២០

*Handwritten signature*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/១១២០/ ១១៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់បង្គាប់**

ផ្តល់គោរមងារ :

លោក **លី ហេង**  
ជា  
**ឧកញ៉ា**

ចាត់លេខ. ២០១១. ១២២១

*ន សីហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១២០០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់បង្គាប់**

ផ្តល់គោរមងារ :

អ្នកស្រី **ឥ វ៉ាវ៉ាន់ថន**

ជា

**ឧកញ៉ា**

*សីហមុនី*

ចា.ន.ណ. ២០១១. ១២២២

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០



**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/១៤០១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស អម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តែងតាំងមុខតំណែងលោកជំទាវឧត្តមសេនីយ៍ឯក **ឌុប ដានារា** អគ្គលេខ ៣៣១១១ ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

១៧៧២០១១ ១៤៤៣

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានឃើញត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋមន្ត្រី**

កិត្តិនីតិកាសិលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤០៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រដ្ឋឧត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ម៉េង សុភ័ណ្ណ** ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ដោយពុំទទួល ប្រាក់បំណាច់មុខងារ ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះរាជក្រឹត្យលេខ ១៤០៤

នស/រកត

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ១៤០៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩៦៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៥៨ ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃសាលាក្រឹតិយវិទ្យាល័យ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់លោក **ផែង ឌុនា** ដែលបានបញ្ចប់ការសិក្សាពីសាលាក្រឹតិយវិទ្យាល័យ ទៅក្នុង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអប់រំ យុវជន និងកីឡា ចាប់ពី ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២០។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះទៅ។

ព្រះរាជលញ្ឆករ ២០១១ . ២២២៤

*នរោត្តម សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**នាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកដ្ឋានគណៈរដ្ឋមន្ត្រី**



កិត្តិនីតិសាលប្រហែល មីន ឈិន



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/១១២០/ ២០២០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រដ្ឋឧត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៥៨ ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃសាលាក្រឹត្យមន្ត្រីរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- ឡាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់លោក **អិន សុគា** ដែលបានបញ្ចប់ការសិក្សាពីសាលាក្រឹត្យមន្ត្រីរដ្ឋបាល ទៅក្នុង ឋានន្តរសិក្សិកមនុស្ស ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១។
- ឡាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

១១៧.២០១១.២២២២

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០

**នរោត្តម សីហមុនី**  
បានបម្រើត្រឹមត្រូវតាមច្បាប់ដើម  
**នាយករដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងយុត្តិធម៌**  
**កិត្តិនីតិករសេនាបតី អ៊ិន ឈិន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ១៧៧ រកត/០៩ បក**



**អនុក្រឹត្យ**  
**ស្តីពី**

**ការកំណត់វត្តភ្នំភ្នំស្រីសោយ**

**បែបបទ និងនីតិវិធីនៃការបង់ភាគទានរបបសន្តិសុខសង្គម**

**ផ្អែកលើនីតិវិធីនៃការបង់ប្រាក់បូកសន្តិសុខសង្គម**



**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១៧/៤៨៨ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ



- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១១៩/០១៨ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសន្តិសុខសង្គម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា
- បានឃើញអនុក្រឹត្យលេខ ១៣៤ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការផ្តល់ការកាត់បន្ថយហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល

**សម្រេច**

**ជំពូកទី១**

**បទប្បញ្ញត្តិទូទៅ**

**មាត្រា ១.-**

អនុក្រឹត្យនេះមានគោលបំណងធានាចីរភាព ប្រសិទ្ធភាព ស្ថិរភាព និងនិរន្តរភាពនៃការគ្រប់គ្រង និងអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ ដោយកំណត់អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ។



**មាត្រា ២ .-**

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ ដូចមានចែងក្នុងចំណុច ១ នៃមាត្រា៣ នៃព្រះរាជក្រមលេខ នស/រកម/១១១៩/០១៨ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសន្តិសុខសង្គម។

**ជំពូកទី ២**

**ការកំណត់អត្រាភាគទានផ្នែកហានិភ័យការងារ**

**មាត្រា ៣ .-**

ភាគទាននៃរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ គឺជាបន្ទុករបស់រដ្ឋ។ អត្រាភាគទាន ផ្នែកហានិភ័យការងារត្រូវកំណត់ស្មើ ០,២% (សូន្យក្បៀសពីរ) ភាគរយ នៃប្រាក់បៀវត្សមូលដ្ឋានប្រចាំខែរបស់បុគ្គលនៃវិស័យសាធារណៈ។

**ជំពូកទី ៣**

**ការចុះបញ្ជី និងការទូទាត់ផ្ទៃសេវាផ្នែកហានិភ័យការងារ**

**ផ្នែកទី ១**

**ការចុះបញ្ជី និងការចេញលេខអត្តសញ្ញាណសមាជិក**

**មាត្រា ៤ .-**

បុគ្គលនៃវិស័យសាធារណៈ ដែលមានឈ្មោះស្រាប់ក្នុងប្រព័ន្ធទិន្នន័យនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរបស់បេឡាជាតិសន្តិសុខសង្គម ( ប.ស.ស.) លើកលែងតែមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបាន ប.ស.ស. ចុះបញ្ជីដោយស្វ័យប្រវត្តិចូលក្នុងប្រព័ន្ធទិន្នន័យនៃរបបសន្តិសុខសង្គមផ្នែកហានិភ័យការងាររបស់ ប.ស.ស. ដោយរក្សានូវលេខអត្តសញ្ញាណសមាជិក និងប័ណ្ណ ប.ស.ស. ដដែល។

ចំពោះបុគ្គលនៃវិស័យសាធារណៈដូចមានចែងក្នុងមាត្រា២ នៃអនុក្រឹត្យនេះដែលទើបចូលបម្រើការងារថ្មី ប.ស.ស. ត្រូវចុះឈ្មោះចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃរបបសន្តិសុខសង្គមទាំងផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ។ ប.ស.ស. ត្រូវចេញលេខអត្តសញ្ញាណសមាជិក ប.ស.ស. សម្រាប់បុគ្គលនៃវិស័យសាធារណៈ ដោយអនុលោមតាមលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដើម្បីអនុវត្តការចេញលេខអត្តសញ្ញាណសមាជិកនេះ ក្រសួង-ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធមានភារកិច្ច៖

- ក្រសួងមុខងារសាធារណៈត្រូវផ្តល់ទិន្នន័យបុគ្គលនៃវិស័យសាធារណៈ និងមន្ត្រីជាប់កិច្ចសន្យា និងទំហំថវិកាភាគទានតាមក្រសួង-ស្ថាប័ន ឬអង្គភាព មក ប.ស.ស. ជារៀងរាល់ខែ
- ក្រសួង-ស្ថាប័ន ឬអង្គភាព ដែលគ្រប់គ្រងលើបុគ្គលនៃវិស័យសាធារណៈត្រូវផ្តល់ទិន្នន័យបុគ្គលនៃវិស័យសាធារណៈ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈមក ប.ស.ស. ជារៀងរាល់ខែ។



**ផ្នែកទី ២**

**ការទូទាត់ផ្ទៃសេវាផ្នែកហានិភ័យការងារ**

**មាត្រា៥ .-**

ការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ ត្រូវបានទូទាត់សងតាមយន្តការថ្លៃតាមសេវា។

ការព្យាបាលរបស់បុគ្គលនៃវិស័យសាធារណៈ ដែលរងគ្រោះដោយហានិភ័យការងារត្រូវអនុវត្តដោយមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.។

ក្នុងករណីដែលសេវានេះធ្វើនៅមូលដ្ឋានសុខាភិបាលដែលមិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. រួមបញ្ចូលទាំងករណីសង្គ្រោះបន្ទាន់ សាមីជនរងគ្រោះដោយហានិភ័យការងារអាចទាមទារការទូទាត់ថ្លៃព្យាបាល និងថែទាំវេជ្ជសាស្ត្របាន ទៅតាមតម្លៃសមស្របជាក់ស្តែងរបស់មូលដ្ឋានសុខាភិបាល ដែលបានព្រមព្រៀងជាមួយ ប.ស.ស.។

**ជំពូកទី ៤**

**ការគ្រោងថវិកាភាគទាន និងនីតិវិធីបើកផ្តល់ថវិកាផ្នែកហានិភ័យការងារជូន ប.ស.ស.**

**ផ្នែកទី ១**

**ការគ្រោងថវិកាភាគទានហានិភ័យការងារ**

**មាត្រា៦ .-**

ឥណទានថវិកាភាគទានផ្នែកហានិភ័យការងារដែលជាបន្ទុករបស់រដ្ឋ ត្រូវគ្រោងក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាល។

**មាត្រា៧ .-**

នៅពេលរៀបចំថវិកាប្រចាំឆ្នាំ ក្រសួងសុខាភិបាលមានកាតព្វកិច្ចគ្រោងឥណទានថវិកាភាគទានផ្នែកហានិភ័យការងារដែលទទួលបន្ទុកដោយរដ្ឋ ដោយផ្អែកលើមូលដ្ឋានផែនការក្របខណ្ឌមន្ត្រីសាធារណៈប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។

**ផ្នែកទី ២**

**នីតិវិធីបើកផ្តល់ថវិកាហានិភ័យការងារ**

**មាត្រា៨ .-**

ក្រសួងសុខាភិបាល ដោយផ្អែកតាមការស្នើសុំរបស់ ប.ស.ស. ត្រូវបោះអាណត្តិបើកប្រាក់ប្រចាំត្រីមាសដើម្បីបង្វែរសាច់ប្រាក់ភាគទានហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ ដែលជាបន្ទុករបស់រដ្ឋមកចូលក្នុងគណនីប្រាក់បញ្ជើរបស់ ប.ស.ស. នៅរតនាគារជាតិ។

**មាត្រា៩ .-**

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អាចចេញប្រកាសស្តីពីនីតិវិធីអនុវត្តថវិកាលម្អិតបន្ថែម តាមការចាំបាច់ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តថវិកាដែលជាភាគទានហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ។



ជំពូកទី ៥  
អវសានប្បញ្ញត្តិ

មាត្រា១០ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា១១ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សាជាតិគាំពារសេដ្ឋកិច្ច រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ។

ថ្ងៃ ទី ៥ ខែ កញ្ញា ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី  
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី  
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

អ៊ុន សំហេង

រដ្ឋមន្ត្រី  
ក្រសួងសុខាភិបាល

ម៉ែម ម៉ីនហេង

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ តាមករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១១
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ១៧០ អនក្រ.បក



**អនុក្រឹត្យ**

**ស្តីពី**

**ការផ្ទេរឥណទានថវិកា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំងនិងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាធរ ឆ្នាំ ច សិរីទិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៩/០២៥ ចុះថ្ងៃ សុក្រ ០៩ រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃ សុក្រ ០២ កើត ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមដំណាក់កាលនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច**

**មាត្រា ១ .-**

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៧៧៩ ០០០ ០០០ រៀល (ប្រាំពីររយចិតសិបប្រាំបួនលាន រៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦៣ (ពន្ធនិងអាករ) ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០។

**មាត្រា ២ .-**

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ទូទាត់សងក្រុមហ៊ុនចំនួន ១៩ ដែលបានបង់ថ្លៃអាជ្ញាបណ្ណអនុញ្ញាតឆ្នាំ ២០១៩ រួចហើយ ប៉ុន្តែពុំទទួលបានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

**មាត្រា ៣ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៩ ខែ កញ្ញា ឆ្នាំ ២០២០ ភ្នំពេញ ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា  
**ឧបនាយករដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន**

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៣
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ៨៧៦ អ.ស.រក. ត.ត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយស្ថាបនាជាតិ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស /រកត /០៣២០ /៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយ **មាសស្ថាបនាជាតិ** ប្រគេននិងជូនសប្បុរសជនចំនួន ៤០រូប ដែលបានបរិច្ចាគបច្ច័យនិង ធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា នៅវគ្គពោធិមង្គល ភូមិសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដូចមានរាយព្រះនាមនិងនាមខាងក្រោម៖

១-	ព្រះតេជគុណ	មាស សួរស្នី	ព្រះចៅអធិការវគ្គពោធិមង្គល
២-	ព្រះតេជគុណ	ប្រាក់ សាវុធ	គ្រូសូត្រស្តារវគ្គពោធិមង្គល
៣-	លោកជំទាវ	ជុំ ម៉ានិត្យ	នៅរាជធានីភ្នំពេញ
៤-	ឧបាសិកា	ទី ទាវ	នៅរាជធានីភ្នំពេញ
៥-	ឧបាសិកា	កែន សាឡាត់	នៅរាជធានីភ្នំពេញ
៦-	អ្នកស្រី	សូ ស៊ីថា	នៅរាជធានីភ្នំពេញ
៧-	អ្នកស្រី	សូ ណារ៉ា	នៅរាជធានីភ្នំពេញ
៨-	អ្នកស្រី	សូ ណារី	នៅរាជធានីភ្នំពេញ
៩-	លោក	ឈឿន សុបញ្ញា	នៅរាជធានីភ្នំពេញ

១០-	លោក	យីម ហ៊ួត	នៅរាជធានីភ្នំពេញ
១១-	លោក	នង សារ៉ាន	នៅរាជធានីភ្នំពេញ
១២-	លោក	ឆេង សុវត្តា	នៅរាជធានីភ្នំពេញ
១៣-	លោក	ទេព សារី	នៅស្រុកកំពង់រោទ៍
១៤-	លោក	ផាន សុផាត	នៅស្រុកកំពង់រោទ៍
១៥-	លោក	ឯក ឥន	នៅស្រុកកំពង់រោទ៍
១៦-	លោក	ប៉ាង សំអាន	នៅស្រុកកំពង់រោទ៍
១៧-	លោក	ខាត់ បូរី	នៅស្រុកកំពង់រោទ៍
១៨-	លោក	សុក សាបាន	នៅស្រុកកំពង់រោទ៍
១៩-	លោក	គង់ វិជ្ជា	នៅស្រុកកំពង់រោទ៍
២០-	លោក	ប៉ាល ប៉េង	នៅស្រុកកំពង់រោទ៍
២១-	លោក	ស៊ុន សម្បត្តិ	នៅស្រុកកំពង់រោទ៍
២២-	លោក	កុល ឈួន	នៅស្រុកកំពង់រោទ៍
២៣-	លោក	ប៉ាល សុផាត	នៅស្រុកកំពង់រោទ៍
២៤-	អ្នកស្រី	សំរិទ្ធ ហិន	នៅសហរដ្ឋអាមេរិក
២៥-	អ្នកស្រី	ចាន់ ធី	នៅសហរដ្ឋអាមេរិក
២៦-	លោក	ហាស់ ម៉ឹក	នៅខេត្តស្វាយរៀង
២៧-	លោក	នៅ វង្សា	នៅរាជធានីភ្នំពេញ
២៨-	អ្នកស្រី	ពុធម ម៉ាលីស	នៅរាជធានីភ្នំពេញ
២៩-	អ្នកស្រី	ទេព សាផាន	នៅរាជធានីភ្នំពេញ
៣០-	លោក	ឡាញ់ សែ	នៅស្រុកកំពង់រោទ៍
៣១-	អ្នកស្រី	អ៊ុំជ សាបិន	នៅខេត្តស្វាយរៀង
៣២-	លោក	ចិន អាន	នៅខេត្តស្វាយរៀង
៣៣-	លោក	អ៊ុក វ៉ា	នៅខេត្តស្វាយរៀង
៣៤-	ឧបាសិកា	គួច អន	នៅខេត្តស្វាយរៀង
៣៥-	លោក	ម៉ៅ ភិរម្យ	នៅខេត្តស្វាយរៀង
៣៦-	លោក	ម៉ែន វិន	នៅរាជធានីភ្នំពេញ
៣៧-	លោក	អ៊ុំជ វ៉ាង	នៅខេត្តស្វាយរៀង
៣៨-	លោក	សូ សាម៉ិន	នៅខេត្តស្វាយរៀង
៣៩-	លោក	អ៊ុន សេង	នៅក្រុងបាវិត



៤០- ឧបាសិកា សុខ វង នៅស្រុកកំពង់រោទិ៍

ហត្ថលេខា... រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាល  
ខេត្តស្វាយរៀង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថ  
លេខាតទៅ។

ថ្ងៃ ចន្ទ ៣ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ៧ ឆ្នាំ ២០២០ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៧៧.៧៧.០៧៧.២១



**អនុក្រឹត្យ**

**ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១** - តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ១៩៦ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២០ ដូចមានរាយនាម ខាងក្រោម ៖

១- ឯកឧត្តម <b>ឡឿន វិធីវិគ្គ</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២- លោកស្រី <b>ប្រុក ផែននិដ្ឋា</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៣- លោក <b>ឡឿម ចាន់ណេ</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៤- លោក <b>វិភ ពេន</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៥- លោកស្រី <b>ឃីម សុខ័ណ្ណ</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១

៦- លោក ផុន ផលពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៧- លោក ឡេង វ៉េង	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៨- លោក ភី ណូ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៩- លោកស្រី សៀម សុភវតី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១០- លោក ហ្មួង ធី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១១- លោកស្រី គឹម ណារ៉ែន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១២- លោកជំទាវ ប្រាក់ ចាចៈការី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១៣- ឯកឧត្តម អ៊ុន សម្បត្តិ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១៤- ឯកឧត្តម នេត អ៊ុន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១៥- លោក ឡេង សារ៉ាត់	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១៦- លោក ខឹម សំរោត	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១៧- លោក ណាម ឫទ្ធា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១៨- លោក កែវ ចាសនា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១៩- លោក ជួរ រតនៈ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២០- លោក នុត សុខសោរិន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២១- លោក សម សភា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២២- លោក យង់ សៅធុឡី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២៣- លោក អ៊ុន ពុទ្ធាធុឡី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២៤- លោក អ៊ុន អូរិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២៥- លោក ឡេង ជុនា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២៦- លោក រោ ម៉ៅ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២៧- លោក ទួន រតនា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២៨- លោក ជូ ហ៊ុនឡារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២៩- លោក ម៉ីង ពៅឡ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៣០- លោកស្រី យឹម ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៣១- លោក ទួច ចឡុនា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៣២- លោក ឈួន ជារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៣៣- លោក ហៃម អូរ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៣៤- លោក ធីង ជារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៣៥- លោក ស៊ីងម៉ុន វិចិត្រ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៣៦- លោក គង់ សារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៣៧- លោក ស៊ីងម៉ុន ពន្លក	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៣៨- លោក អ៊ុន ចាន់ធី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៣៩- លោកស្រី ខន រណ្តោត	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២

៤០- លោក កែវ សុវណ្ណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៤១- លោក ទួន កោសល្យ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៤២- លោក គុយ ផាន់ន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៤៣- លោក ហ៊ុន កក្កី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៤៤- លោក ស្កុន សុវណ្ណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៤៥- លោក ម៉ុក ចន្ទ្យៈ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៤៦- លោក ម៉ា សុផាន់ណារ៉ុត	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៤៧- លោក ម៉ិន ចាន់ថា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៤៨- លោកស្រី ម៉េង ជានៃនា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៤៩- លោក ស៊ុន បញ្ញាបុឡី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៥០- លោក ផាន់ គឹម	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៥១- លោក ហ៊ុន ពន្លឺ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៥២- លោក ហៀង សុផាន់ណា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៥៣- លោក ញ៉ែង សាវុធី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៥៤- លោក ឈាន ចន្ទី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៥៥- លោកស្រី គឹម សិទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៥៦- លោក ទូ ណូវ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៥៧- លោក ជួន ច័ន្ទជារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៥៨- លោក ស៊ឹម សាវ៉ាន់	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៥៩- លោក ព្រំ សុរិទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៦០- លោកស្រី ហុន រេនា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៦១- លោកស្រី ណែម សុខជានីស	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៦២- លោកស្រី ណែម សុខជានីន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៦៣- លោក ឡាច អន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៦៤- លោក កឹក ពិនណារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៦៥- លោក ម៉ា សម្បត្យ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៦៦- លោក កាញ៉ូ កិត្យា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៦៧- លោក កា ហានិក	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៦៨- លោកស្រី ហេង គូឡាម	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៦៩- លោក គុយ សុគី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៧០- លោកស្រី ជា កានីន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៧១- លោក កក្កី សុលីកា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៧២- លោក កេក ច័ន្ទពន្លក	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៧៣- លោកស្រី លី គឹមឈៀង	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣

៧៤- លោកស្រី ត្រី ចាន់ឌីណា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៧៥- លោកស្រី រស់ សិរីរតនៈ	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៧៦- លោក នាង វណ្ណឌី	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៧៧- លោក សេក មុនី	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៧៨- លោកស្រី គង់ ម៉ុង	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៧៩- លោកស្រី ខ៊ុំ ពៅ	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៨០- លោក ឌី រតនា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៨១- លោក ហង្ស វរ៉ា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៨២- លោក ហៀង ហៀង	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៨៣- លោកស្រី ឡេង សុភាវី	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៨៤- លោកស្រី សៅ សំភ័ស	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៨៥- លោក រដ្ឋ សុវិធា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៨៦- លោកស្រី ស៊ីយ ម៉ុងឡេត	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៨៧- លោក ឡើង សេរីភារ៉ា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៨៨- លោក ម៉ៅ ពុទ្ធា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៨៩- លោក រិន ចន្ទី	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៩០- លោក ធុ សាវិន	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៩១- លោក បង់ កែវចំរើន	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៩២- លោក ឡើង សុវណាត	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៩៣- លោកស្រី គឹម ជូលីដា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៩៤- លោកស្រី ម៉ុង ណារី	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៩៥- លោកស្រី មេង ចាន់ឡើង	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៩៦- លោក ណោ ឡាដាង	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៩៧- លោក ផូ ស៊ីថា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៩៨- លោក ចាន់ ចាន់ដា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៩៩- លោកស្រី ភា សុខសាន្ត	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
១០០- លោក ផ៊ុន រិភក	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
១០១- លោក លី ស៊ុនណារ៉ា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
១០២- លោកស្រី ឈិន កែវកញ្ញា	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជា ពីរមមន្ត្រី ថ្នាក់លេខ ៤
១០៣- លោក ហុច សុវណ្ណារ៉ា	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជា ពីរមមន្ត្រី ថ្នាក់លេខ ៤
១០៤- លោកស្រី យស វិជ្ជាជីវ៉ា	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជា ពីរមមន្ត្រី ថ្នាក់លេខ ៤
១០៥- លោក យសនី សុភារិទ្ធ	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជា ពីរមមន្ត្រី ថ្នាក់លេខ ៤
១០៦- លោក ព្រី ស៊ីវណ្ណៈ	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជា ពីរមមន្ត្រី ថ្នាក់លេខ ៤
១០៧- លោក សុភ សុផាន់ណា	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជា ពីរមមន្ត្រី ថ្នាក់លេខ ៤



១០៨- លោក <b>ខឹម សុផល</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១០៩- លោកស្រី <b>សុខ ភារី</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១១០- លោកស្រី <b>នួន សុផល</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១១១- លោក <b>សោម ជំនោរ</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១១២- លោក <b>សែម សុខបញ្ញា</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១១៣- លោក <b>អែម សារឿង</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១១៤- លោក <b>ដំ ឃឿន</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១១៥- លោកស្រី <b>ចាន់ កញ្ញា</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១១៦- លោក <b>កែវ សុខមេ</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១១៧- លោក <b>ស៊ុន ចាន់គ្រឹះស្ថា</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១១៨- លោក <b>សំ សុរិយា</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១១៩- លោកស្រី <b>មាស ម៉ាឡា</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១២០- លោក <b>អ៊ុំប គឹមនី</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១២១- លោក <b>គង់ ស្រីន</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១២២- លោកស្រី <b>ពិសិដ្ឋ ពិសិ</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១២៣- លោកស្រី <b>ស្រី សុខន</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១២៤- លោកស្រី <b>មាស គោ</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១២៥- លោក <b>ចេក ចាន់នី</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១២៦- លោក <b>ខ្លួន ចាន់ថា</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១២៧- លោក <b>លឹម ពេជ្រមុនី</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១២៨- លោកស្រី <b>សេក សុភ័ក្រ្ត</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១២៩- លោក <b>ម៉ុក រ៉ាន់</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៣០- លោក <b>នុន ឈាង</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៣១- លោក <b>ឌី វិបុល</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៣២- លោកស្រី <b>ម៉ុក វិសាល</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៣៣- លោក <b>យ៉ុន រ៉ាបុទ្ធ</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៣៤- លោក <b>វ៉ាន់ អិឌីគុណ</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៣៥- លោកស្រី <b>ហៃ សុផារី</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៣៦- លោកស្រី <b>ចាន់ វិធីកា</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៣៧- លោក <b>ថា សុខា</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៣៨- លោក <b>ថា សុខន្ទារ៉ា</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៣៩- លោកស្រី <b>ឌីង វិកា</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៤០- លោក <b>ឌុប សុខ្ហសុរិណា</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៤១- លោក <b>ជួន ឡេង</b>	ពីអនុម្បត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤



១៤២- លោក ម៉ែន មាស	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៤៣- លោក ចាម សារ៉ុន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៤៤- លោក ជេត វណ្ណចន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៤៥- លោក ពៅ សុខា	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៤៦- លោកស្រី សរ សុផាន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៤៧- លោកស្រី ម៉ុំ ប័ន្តសុផល	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៤៨- លោក ម៉ែន សុវណ្ណនី	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៤៩- លោក សុខ សារ៉ាត់	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៥០- លោក សុខ ប័ន្តសិហា	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៥១- លោក ឈន សារិន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៥២- លោក ចាម សារីន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៥៣- លោក ម៉ែន ស្បើន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៥៤- លោក ឡាន សាវេត	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៥៥- លោក លី សារី	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៥៦- លោក ឯម សុវឌ្ឍ	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៥៧- លោក ឡុច សយសុធី	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៥៨- លោក សែត សុរិយា	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៥៩- លោក អេង ប័ន្តជុំ	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៦០- លោក ជ មានរណន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៦១- លោក ណាម ចាន់ណា	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៦២- លោក សុខ ធុធី	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៦៣- លោក ម៉ីន ម៉ែរ	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៦៤- លោក កៅ សោភ័ណ្ណ	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៦៥- លោកស្រី ជា ជាតិ	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៦៦- លោក លី សុភារ៉ា	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៦៧- លោកស្រី ត្រី លីនណា	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៦៨- លោកស្រី ចាន់ សម្បស្ស	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៦៩- លោកស្រី ប្រាំច ណាវ៉ាន់	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៧០- លោក ឃុត ឈុនលី	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៧១- លោក សែម សាម៉ែន	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៧២- លោក ថា លាចត្រាន់	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៧៣- លោក ស៊ិន មាត	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៧៤- លោកស្រី សំ សុខរីឡូ	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៧៥- លោក ហាញ់ គឹមប័ន្តពញារាម	ពីអនុម្បន្ត ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤

១៧៦- លោក អ៊ឹម វឌ្ឍនា	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៧៧- លោក គង់ សំរិទ្ធ	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៧៨- លោក ស៊ុត វណ្ណា	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៧៩- លោក ធឿន ស៊ីថា	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៨០- លោកស្រី ស៊ិន រេនា	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៨១- លោក នួន ម៉ីន	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៨២- លោក ធឿន សុគុណ	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៨៣- លោកស្រី ហាង សុជាតិ	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៨៤- លោក ភីក ម៉ីនថុន	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៨៥- លោក ម៉ាង ឌីវ៉ា	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៨៦- លោក ច័ន្ទ វុទ្ធី	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៨៧- លោក ហួត សុផា	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៨៨- លោកស្រី កែវ សុខុម	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៨៩- លោកស្រី ហេង ស៊ីវណី	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៩០- លោក គង់ សំឡើង	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៩១- លោក នួន ម៉ី	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៩២- លោក ម៉ី សានី	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៩៣- លោក ជា ម៉ីនឈឿន	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៩៤- លោក កែវ មុវ៉ា	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៩៥- លោក ឡុង ប៉ោស៊ី	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤
១៩៦- លោកស្រី អ៊ឹម ជូវ៉ានី	ពីអនុម្រឹត្តិ ថ្នាក់លេខ ១	មកជាវរមន្ត្រី ថ្នាក់លេខ ៤

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផលមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៧ ខែ ៧ ឆ្នាំ ២០២០ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ៧ ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ៧៧៧ អនក្រ.បក

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការចំនួន ១៣ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងអភិវឌ្ឍន៍ជនបទ ដូចមានរាយនាមខាងក្រោម៖

- ១- លោក **ជាត វិស្ណុ** ពីរមន្ត្រី ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
- ២- លោក **វិណ ឈាង** ពីរមន្ត្រី ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១



៣- លោក	ស្រេង សៅរ៍ត្រី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៤- លោក	យស ស៊ីមករា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៥- លោក	អ៊ុន ចាន់រតនៈ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៦- លោក	ខេង ឃ្លីល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៧- លោក	ទួន មន្ត្រី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៨- លោកស្រី	នាយ សុវណ្ណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៩- លោក	ឡឹក សុធាតិ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
១០- លោក	ផេង សំបូរ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
១១- លោកស្រី	សារី សិលា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
១២- លោក	ហឿ ចាន់ដុល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
១៣- លោក	ឡើង ចាន់ណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៥ ខែ ១១ ឆ្នាំ ២០២០ រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ១១ ឆ្នាំ ២០២០



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- អន្លេងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៧ អនក្រ.បក ថ.ក



**អនុក្រឹត្យ**

**ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រូប នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ១៨៣ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និង ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២០ ដូចមានរាយនាមខាងក្រោម ៖

១-ឯកឧត្តម <b>អ៊ុក វណ្ណឌី</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២-ឯកឧត្តម <b>ឌួង ជានិទ្ធី</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣-ឯកឧត្តម <b>ប្រាក់ សៀងរាន</b>	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១

៤-លោក ម៉ែម ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៥-លោក សេម សាឡ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៦-លោក ចាន់ សុវិជ្ជា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៧-លោកស្រី ភឿន ធនាគារ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៨-លោក ជាន សុភ័ក្រ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៩-លោកស្រី មុន មុយឡឿង	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១០-លោក ម៉ែន ធីន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១១-លោកស្រី ជា លីណា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១២-លោក ថន មករា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៣-លោក ឡឿង សារុន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៤-លោក លី សុខផាត	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៥-លោក ផេវ ឡាំ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦-លោក សុខ សុវិជ្ជា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៧-លោក ពាន គុណ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨-លោក លីម មុន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩-លោក ស៊ីយ វណ្ណា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០-លោក ឡឿង សាវ៉ាត	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១-លោក កេត ធុឡី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២-លោក ព្រាម សុវណ្ណារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៣-លោក គង់ សេរីមុន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៤-លោក ជីវ ថាវី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៥-លោក មុន ចាន់នា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦-ឯកឧត្តម សង់ ស៊ីណាម៉ុង	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧-ឯកឧត្តម ឡុយ សុះ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៨-ឯកឧត្តម សេង សុភាព	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៩-លោក ស៊ីម សាវីន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣០-លោក ចាន់ធី ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣១-លោក ពេជ សុឡា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣២-លោក ឡឿង សាខន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៣-លោក ឡឿង សុនស្មី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៤-លោកស្រី សិរិម សុផា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៥-លោកស្រី ឡឿង សម្បុរណ៍	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៦-លោកស្រី វ៉ាន់ សុផា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៧-លោកស្រី ម៉ែន សុភរុទ្ធា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៨-លោកស្រី សេវ ពិស្សុតា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២



៣៩-លោកស្រី ប៉ាន ឌុបសុបុណ្ណា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤០-លោកស្រី យស សិសិដ្ឋនារី	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤១-លោកស្រី ហួង ភីណា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤២-លោក សៀង សិទ្ធិ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៣-លោក គន្ធបណ្ណៈ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៤-លោកស្រី ហៀង សុភីណា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៥-លោក អេង សុទ្ធិ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៦-លោក ម៉ុក ខេមរា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៧-លោក ម៉ៅ គុណ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៨-លោក ធីត សំណេក	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤៩-លោកស្រី លុក ដានី	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥០-លោកស្រី គាន់ សុដានី	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥១-លោក វណ្ណ ប័ន្តសិសិដ្ឋ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥២-លោកស្រី គឹម ឡាង	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥៣-លោក ឆៃ ពេជ្រ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥៤-លោក ហ៊ុយ ប៉ាន់ធី	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥៥-លោក ពៅ សុផន	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥៦-លោក ធីត សុទ្ធកុសល	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥៧-លោក ជាតិ បណ្ណៈ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥៨-លោក ហ៊ុន សិទ្ធិ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥៩-លោក ហោ ប្រណិត	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៦០-លោក សុខ គិន	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៦១-លោក ប្រាក់ សុភិសិដ្ឋ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៦២-លោក ហែម គេនៈ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៦៣-លោកស្រី យិន ហួតអេលី	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៦៤-លោកស្រី ប័ន្ត រាសីក័ក្រ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៦៥-លោក គី សុវណាត	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៦៦-លោក ធី ផាន់ណារិទ្ធ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៦៧-លោក ម៉ែន ពុទ្ធា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៦៨-លោក អ៊ឹម សុផលបណ្ណា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៦៩-លោក ធីត សុគា	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧០-លោក យឹម សុ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧១-លោក បាន់ ស្រី	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧២-លោក ហេង សុវិទ្ធិ	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧៣-លោក ឆៀង អ៊ុន	ពីរមក្រសួង ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២



៧៤-លោក ចាន់ ភក្ដី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧៥-លោក និន សុបុណ្យ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧៦-លោក ឌុប ឧត្តម	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧៧-លោកស្រី ពិន វ៉ានីន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧៨-លោក ថា សុខលី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧៩-លោក សុខ សុខហ៊ុ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៨០-លោក សំ សិទ្ធិសេរី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៨១-លោក ឡេង ម៉ីនី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៨២-លោក ជា វិចិត្រ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៨៣-លោកស្រី សាយ សុភា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៨៤-លោក រិន ម៉ុនរិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៨៥-លោកស្រី ញាន ធិត្យបិដ្ឋា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៨៦-លោក អ៊ុំក ចន្ទ្យៈ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨៧-លោកជំទាវ ប្រាក់ ប័ន្ទណាយ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨៨-លោក ជាតិ ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៨៩-លោក ឡើង ប័ន្ទសុជាតិ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៩០-លោក សុខ ចន្ទ្រាបុត្រ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៩១-លោកស្រី ណុច មុនីន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៩២-លោកស្រី អ៊ុំ សុផេង	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៩៣-លោក គាន់ សេរីបុរេ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៩៤-លោក ឈុន ម៉ុនគង	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៩៥-លោក ហួត ជាសាខេម	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៩៦-លោក ជួន សាវី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៩៧-លោកស្រី សែម សីលា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៩៨-លោកស្រី សែម សៅណា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៩៩-លោក សេក ឡេង	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១០០-លោក គី សៅរិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១០១-លោក អ៊ុំច ពិសី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១០២-លោក ឯម រតនា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១០៣-លោក ណាង សំណាង	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១០៤-លោក ហាស សុខជា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១០៥-លោក អ៊ុំច សុខភារម្យ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១០៦-លោក អ៊ុំ សំសោភ័ណ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១០៧-លោក សា ស្មីធិត្យា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១០៨-លោក គេង ណារិន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣



១០៩-លោក យិន ប័ន្តជារ៉ា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១១០-លោក គាន់ សុភ័ក្ត្រ	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១១១-លោក ខឿក វិសាល	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១១២-លោក ជា សុខឿន	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១១៣-លោក ឡាន សុខវិរៈ	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១១៤-លោក សាន់ ស៊ីបុត្តា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១១៥-លោកស្រី លុយ សុខគា	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១១៦-លោក ខុយ ពិសិដ្ឋ	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១១៧-លោក ចន ចន្ទី	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១១៨-លោក សេង ពិសិដ្ឋ	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១១៩-លោក ឈុន សុខរស់	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១២០-លោក ទេព កោសល្យ	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១២១-លោក អេង ថោ	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១២២-លោក ប្រាង ភូមារត្ន	ពីរមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១២៣-លោក ហេង គា	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១២៤-លោកស្រី ទេត ប័ន្តវរិន្ទ	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១២៥-លោកស្រី ញាត ឧសភាវី	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១២៦-លោក ហ៊ុន ភី	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១២៧-លោក គី ឡេង	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១២៨-លោក បី បូរ៉ាវី	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១២៩-លោក ឯក មុនី	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៣០-លោក ហេង ប្រាណ	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៣១-លោក សុន សុខទើន	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៣២-លោក ឡើង សុជាត្រី	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៣៣-លោក សំ សារី	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៣៤-លោក ទុក សមសត្យា	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៣៥-លោកស្រី រស់ ធារី	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៣៦-លោក សុខ សេរីបុឡ្យ	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៣៧-លោក ចឹម ប្រុស	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៣៨-លោក ឃឹម រតនា	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៣៩-លោក ឡេង សុធារ៉ា	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៤០-លោក លន់ សំរោន	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៤១-លោក សុខ ឡោ	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៤២-លោក សុខ សីហា	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤
១៤៣-លោក ឡើង ឡ	ពីរមមន្ត្រី ថ្នាក់លេខ ១	មកជាមមន្ត្រី ថ្នាក់លេខ ៤





១៧៩-លោក **លីម សុភ័ក្ត្រ**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣

១៨០-លោក **សុខ ដា**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

១៨១-លោកស្រី **អឿន ស៊ីនាម**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ៤

១៨២-លោក **សន ដាវី**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ៤

១៨៣-លោកស្រី **ខុម អគនា**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែថ្នាក់លេខ ៤

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ៣ កើត ខែ កត្តិក ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ៧ ឆ្នាំ ២០២០ ✓



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ១០០ ន.ស/ក.ត



**អនុក្រឹត្យ**  
**ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១.** - តម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការចំនួន ១០ រូប នៃក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងសុខាភិបាល ដូចមានរាយនាមខាងក្រោម៖

- ១- លោក ម៉ៅ សំណាង ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ២- លោក ប៊ុច សុផី ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ៣- លោកស្រី កៀល ដារ៉ា ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ៤- លោក សុខ រស្មី ពីមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

៥-លោក ស៊ុន សុផល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៦-លោក ជឹម បញ្ញាសិទ្ធិ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៧-លោក ម៉ែន ម៉ានិត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៨-លោក អ៊ុន វ៉ៃ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៩-លោក រស់ ស្កានី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១០-លោក ខ្មាន់ យ៉មមុនី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣

**មាត្រា ២.-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៥ ខែ ៣ កើត ខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ១៣ ឆ្នាំ២០២០

- អនុលោមទៅតាម**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ៧០៣ អនក្រ.តត



**អនុក្រឹត្យ**  
**ស្តីពី**

**ការដាក់ឱ្យប្រើប្រាស់និងក្នុងមុនពេលកំណត់មន្ត្រីនគរបាលជាតិកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញក្រឹត្យលេខ ១០ក្រ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៩៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពពលកម្មចំពោះនគរបាលប្រជាជនកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១០/៤៦៤ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១០ ស្តីពីការកែសម្រួលមាត្រា៣៥ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**ស ម្រេ ច**

**មាត្រា ១ ៖** ជាក់ឲ្យចូលនិវត្តន៍មុនពេលកំណត់នាយសករបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០២ រូប ដូចមានរាយនាមខាងក្រោម ៖

១- វរសេនីយ៍ឯក **យ៉ុង នី** អគ្គលេខ ០៩៤៣០

២- វរសេនីយ៍ឯក **ម៉ាន់ សុខាត់** អគ្គលេខ ០៣៩៩៥ ។

**មាត្រា ២ ៖** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចុះហត្ថលេខា ទី៧ ខែ កក្កដា ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ ✓



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ៧០៤ អនក្រ.បក.១៦

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការដំឡើងឋានន្តរស័ក្តិវម្មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ពន្ធនាគារ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ .-**

ដំឡើងឋានន្តរស័ក្តិវម្មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន ០៩ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ មានរាយនាមដូចខាងក្រោម៖

- ១- លោក **គង ជាំវ៉ានុន** អត្តលេខ ០៤១០ ពីឋានន្តរស័ក្តិវម្មន្ត្រីអគ្គនាយក ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
- ២- លោក **ហែម គុល** អត្តលេខ ០៤១៣ ពីឋានន្តរស័ក្តិវម្មន្ត្រីអគ្គនាយក ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
- ៣- លោក **ឈឹម ស៊ិនហេង** អត្តលេខ ០៤១៤ ពីឋានន្តរស័ក្តិវម្មន្ត្រីអគ្គនាយក ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
- ៤- លោក **នីង វិបុល** អត្តលេខ ០៤១៥ ពីឋានន្តរស័ក្តិវម្មន្ត្រីអគ្គនាយក ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១

- ៥- លោក វ៉ាន់ ឯម អត្តលេខ ០៥៩៨ ពីឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
- ៦- លោក សុស វ៉េង អត្តលេខ ០៥៩៩ ពីឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
- ៧- លោក ទេព សុខា អត្តលេខ ០៦០១ ពីឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
- ៨- លោក លែង វ័ន្ទនារី អត្តលេខ ០៦០២ ពីឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១
- ៩- លោក យ៉ាន់ ស៊ីយ អត្តលេខ ០៥២២ ពីឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ ២ មកជា ថ្នាក់លេខ ១។

**មាត្រា ២.-**

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៣.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ៣ កើត ខែ ភទ្រប្ប ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២០ ✓

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៣
  - រាជកិច្ច
  - ឯកសារ - កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ០៧៧ អនក្រ.តត

**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយមុនីសារាភ័ណ្ណ តាមលំដាប់ថ្នាក់ ប្រគេន និងជូនសប្បុរសជន ចំនួន៧រូប ដែលបានបរិច្ចាគបច្ច័យ និងធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានានៅវត្តតាំងរលាង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

**ក-មេដាយ មុនីសារាភ័ណ្ណ ថ្នាក់ សេនា**

- ១-ព្រះតេជគុណសិរីបញ្ចោតោ វ៉ែន វ៉ាន ព្រះចៅអធិការវត្តតាំងរលាង បច្ច័យចំនួន ៥២ ០០០ ដុល្លារអាមេរិក
- ២-លោក មុយ ពៅ នៅរាជធានីភ្នំពេញ ថវិកាចំនួន ៥២ ០០០ ដុល្លារអាមេរិក
- ៣-លោក មុន្នី ហោរ៉ាត នៅរាជធានីភ្នំពេញ ថវិកាចំនួន ៤១ ០០០ ដុល្លារអាមេរិក
- ៤-លោក ហែល សុខា នៅរាជធានីភ្នំពេញ ថវិកាចំនួន ៤១ ០០០ ដុល្លារអាមេរិក

**ខ-មេដាយ មុនីសារាភ័ណ្ណ ថ្នាក់ អស្សប្បដ្ឋិ**

- ១-ឧបាសិកា ឈុន តាំងសៀក នៅរាជធានីភ្នំពេញ ថវិកាចំនួន ៣៥ ០០០ ដុល្លារអាមេរិក



២-ឧបាសិកា ជី ប៊ូយចៀន នៅខេត្តព្រៃវែង ថវិកាចំនួន ២៧ ០០០ ដុល្លារអាមេរិក  
៣-ឧបាសិកា អ៊ឹម ឆន នៅរាជធានីភ្នំពេញ ថវិកាចំនួន ២៧ ០០០ ដុល្លារអាមេរិក

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង  
មហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ  
តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៤ ខែ តុលា ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០



- អន្លេងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ  
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ  
ទីស្តីការគណៈរដ្ឋមន្ត្រី